

အပိတပိတိ
AWIG-AWIG
ကမာတမာတမာတမာတမာ
DESA ADAT SAMSAMAN



နီမာတမာတမာတမာတမာ
KECAMATAN SELEMADEG BARAT
ကမာတမာတမာတမာ
KABUPATEN TABANAN

ម៉្យាងសិទ្ធិ

Murddha Cittha

ក្លោងបិទ្បុមស្ថុតមតិស្នាមិ

Om Awignamastu nama siddham

ស្ថិត្យត្រាត្រិមិបុបក្នុបត្រិមិទ្រមិទ្រមិបុបក្នុបត្រិមិទ្រមិទ្រមិ
 ព្រាត្រាត្រិមិបុបក្នុបត្រិមិទ្រមិទ្រមិបុបក្នុបត្រិមិទ្រមិទ្រមិ
 ព្រាត្រាត្រិមិបុបក្នុបត្រិមិទ្រមិទ្រមិបុបក្នុបត្រិមិទ្រមិទ្រមិ
 ព្រាត្រាត្រិមិបុបក្នុបត្រិមិទ្រមិទ្រមិបុបក្នុបត្រិមិទ្រមិទ្រមិ
 ព្រាត្រាត្រិមិបុបក្នុបត្រិមិទ្រមិទ្រមិបុបក្នុបត្រិមិទ្រមិទ្រមិ
 ព្រាត្រាត្រិមិបុបក្នុបត្រិមិទ្រមិទ្រមិបុបក្នុបត្រិមិទ្រមិទ្រមិ
 ព្រាត្រាត្រិមិបុបក្នុបត្រិមិទ្រមិទ្រមិបុបក្នុបត្រិមិទ្រមិទ្រមិ
 ព្រាត្រាត្រិមិបុបក្នុបត្រិមិទ្រមិទ្រមិបុបក្នុបត្រិមិទ្រមិទ្រមិ
 ព្រាត្រាត្រិមិបុបក្នុបត្រិមិទ្រមិទ្រមិបុបក្នុបត្រិមិទ្រមិទ្រមិ
 ព្រាត្រាត្រិមិបុបក្នុបត្រិមិទ្រមិទ្រមិបុបក្នុបត្រិមិទ្រមិទ្រមិ
 ព្រាត្រាត្រិមិបុបក្នុបត្រិមិទ្រមិទ្រមិបុបក្នុបត្រិមិទ្រមិទ្រមិ
 ព្រាត្រាត្រិមិបុបក្នុបត្រិមិទ្រមិទ្រមិបុបក្នុបត្រិមិទ្រមិទ្រមិ
 ព្រាត្រាត្រិមិបុបក្នុបត្រិមិទ្រមិទ្រមិបុបក្នុបត្រិមិទ្រមិទ្រមិ
 ព្រាត្រាត្រិមិបុបក្នុបត្រិមិទ្រមិទ្រមិបុបក្នុបត្រិមិទ្រមិទ្រមិ

Sembah Bhakti miwah pangastawantitiang majeng ring paduka Bhatara-Bhatari sesuhunan titiang sami riantukan wantah malarapan pahyaning kalih paswecan Ida sang Hyang Widhi Wasa asung kerta wara nugraha nyresti jagat jangkep rauhing sedagingnya sami, mawinan wenten kahuripan sekala niskala ring Bhuana Agung miwah Bhuana Alit. Manut dresta, desane kamanggehang dados pasayuban krama desa rauhing kulawarga pawongannya sami, mawastu raris desane kamanggehang pinaka pawakan bhuana agung, pawongannya kamanggehang pinaka phawakan bhuana alit.

វុស្សាវត្ថុបតិបត្តិបត្តិបត្តិបត្តិបត្តិបត្តិបត្តិបត្តិបត្តិបត្តិបត្តិ
 វិហារិស្ថិតិស្ថិតិស្ថិតិស្ថិតិស្ថិតិស្ថិតិស្ថិតិស្ថិតិស្ថិតិស្ថិតិ
 សង្ខារិស្ថិតិស្ថិតិស្ថិតិស្ថិតិស្ថិតិស្ថិតិស្ថិតិស្ថិតិស្ថិតិ

Sotaning pawakan bhuana agung, desane taler kamanggehang pinaka pawakan bhawa maurip, sane kacirenin antuk wates pakilit Tri Hita Karana sane nenten dados pasahang luire:

ហ្ន៎ប្រ័ហ្មកាតិ៎សិហាភាវិកាប្រ័ហ្មកាភាវិកាបិប្បាភ័យក្នុងភ័យភ័យភ័យភ័យភ័យភ័យភ័យភ័យ
សិប្បិបរាមបិប្បាភ័យភ័យភ័យភ័យភ័យភ័យភ័យភ័យ

ha. Parhyangan, sahanan parhyangan panyiwian desa, genah ngarcana bhawan Ida Sang Hyang Parama Wisesa, pianaka jiwana desane;

ភ័យ
ក្នុងភ័យ

na. pawongan, gebogan krama saha warga desa makasami pinaka bayu pramanan desanne, mawinan desane prasida maolah prawerti;

ស័យប្រាមហាភិ៎សហាភិ៎សាភាវិកាភ័យភ័យភ័យភ័យភ័យភ័យភ័យភ័យភ័យភ័យភ័យភ័យភ័យ
ក្នុងភ័យ

ca. Palemahan, sahananing tanah, kekuwuban wewidangan desa pinaka stulan desane.

ហ្ន៎ប្រ័ហ្មភិ៎សាភាវិកាភ័យ
ភ័យ
ភ័យ
ភ័យ
ភ័យ
ភ័យ
ភ័យ

Adung patemoning bhuana agung ring buana alit, makalarapan ngupadi santa jagadhita, punika sinanggeh murdaning, prayojana pangripaning awig-awig iki, rikala paseban mami krama desa adat Samsaman, pinaka sepat siku-siku pamatut miwah pamutus wastu kasidan prayojanan mami kabeh, prasama angidep muah amegah aken linging awig-awig kadi ring sor iki

ប្រទេសសំរោង
 PRATAMA SARGAH
 បញ្ចេសហត្ថន្ត្រីបិទព្រះគ្រូពេទ្យ
 PALEMAHAN LAN WEWIDANGAN DESA
 ហុហាសិវ្យា
 PAWOS 1

ព្រះព្រះបាទសម្តេចនរោត្តមសីហនុវរ្ម័នទី៧

1. Desa adat puniki mawasta Desa Adat Samsaman.

ព្រះព្រះបាទសម្តេចនរោត្តមសីហនុវរ្ម័នទី៧

2. Jebar kekuwub wewidangannya mawates nyatur desa:

- ហាសិសិវិទេវតា : បញ្ចេព្រះ
- Ha. Sisi wetan : Pangkung Ngah
- គាសិសិវិទេវតា : សម្បហាសិវិទេវតា
- na. Sisi kidul : Campuhan Pangkung Ngah
- សាសិសិវិទេវតា : ព្រះគ្រូព្រះ
- ca. sisi kulon : Tukad Balian
- ហាសិសិវិទេវតា : ព្រះបាទសម្តេចនរោត្តមសីហនុវរ្ម័នទី៧
- ra. Sisi Lor : Desa Adat Wanayu

ព្រះព្រះបាទសម្តេចនរោត្តមសីហនុវរ្ម័នទី៧
 ១៧១១ ហិរ្វ័រ

3. Jebar kekuwub wewidangan sane kawengku antuk wates-wates inucapwenten : 150 Ha

១៧១១ ហិរ្វ័រ ព្រះបាទសម្តេចនរោត្តមសីហនុវរ្ម័នទី៧
 ស្រុកប្រាសាទ

4. sane kamanggehang ngranjing kekuwub wewidangan Desa Adat puniki manut dresta luire:

ហាសិសិវិទេវតា បញ្ចេព្រះ ព្រះបាទសម្តេចនរោត្តមសីហនុវរ្ម័នទី៧

ឌីវីយ៉ាស ឌីវីយ៉ាស
 DWITIAS SARGAH
 បទីទីស្តាន បទីស្តាន
 PATITIS LAN PAMIKUKUH
 បទីសាមីណា
 PAWOS 2

ក្រុមប្រឹក្សាភិបាលឃុំសាមីណា ឃុំសាមីណា ឃុំសាមីណា

Desa adat Samsaman ngamanggehang pamikukuh, minakadi:

៧ បញ្ជាសីល

1. Pancasila

៧ ប្រក្រតីប្រក្រតីសាមីណា ៧៥១ បទីសាមីណា ៧៥៧

2. Undang-undang Dasar 1945, Pamekas pasal 18.

៧ ប្រឹក្សាភិបាលឃុំសាមីណា ឃុំសាមីណា ឃុំសាមីណា

3. Tri Hita Karan, manut sada cara agama Hindu

បទីសាមីណា

Pawos 3

ប្រឹក្សាភិបាលឃុំសាមីណា ឃុំសាមីណា ឃុំសាមីណា

Luir patitis desa Adat Samsaman:

៧ បទីសាមីណា បទីសាមីណា បទីសាមីណា

1. Mikukuhin miwah ngrajegang Sang Hyang Agama

៧ ប្រឹក្សាភិបាលឃុំសាមីណា ឃុំសាមីណា ឃុំសាមីណា

2. Nginggilang tata prawerti maagama Hindu

៧ ប្រឹក្សាភិបាលឃុំសាមីណា ឃុំសាមីណា ឃុំសាមីណា

៣ Ngrajegang kasukertan Desa saha Pawongannya sekala lan niskala

ទំព្រៀង ៣
 TRITYAS SARGAH
 សុក្រតាតាបក្រាមណ៍
 SUKERTAN TATA PAKRAMAN
 បញ្ជី ១
 PALET 1
 ហិណ្ឌូគ្រាមណ៍
 INDIK KRAMA
 ប្រការ ១៣
 PAWOS 4

ក្រ ១ ឧបាសានា និរិទ្ធិវិធីនៃបុត្របុត្រី ប្រើប្រាស់ប្រព័ន្ធស្រីបិណ្ឌ ព្រោះតែហេតុហេតុនេះ មកនឹងត្រូវបំពេញការងារ

- 1. Sahananing jenek mapaumahan ring wewengkon wewidangan Desa Adat Samsaman sinanggeh warga desa
 ក្រ ១ បំពេញការងារ ហិណ្ឌូគ្រាមណ៍ ហិណ្ឌូគ្រាមណ៍ ប្រើប្រាស់ប្រព័ន្ធស្រីបិណ្ឌ (គោលបំណង ១៣១)

2. warga desa inucap ring ajeng, linggihnyane wenten kalih (2) soroh:

ហេតុបំពេញការងារ ហិណ្ឌូគ្រាមណ៍ ប្រើប្រាស់ប្រព័ន្ធស្រីបិណ្ឌ ព្រោះតែហេតុហេតុនេះ មកនឹងត្រូវបំពេញការងារ

ha. Warga Desa sane maagama Hindu patut sareng nyungkemin kahyangan Desa Adat Samsaman sinanggeh krama Desa Adat Samsaman.

គាសាប្រាណិកាសិក្រាមណ៍ ហិណ្ឌូគ្រាមណ៍ សុក្រតាតាបក្រាមណ៍ មកនឹងត្រូវបំពេញការងារ

na. sajaba punika sinanggeh krama tamiu, sane kasulurang manut pararem.

ក្រ ១ សិរិយាហិណ្ឌូគ្រាមណ៍ ហិណ្ឌូគ្រាមណ៍ មកនឹងត្រូវបំពេញការងារ

3.Sekaa Daha Taruna kasulurang manut pararem.

ບາງບາສີ 101

Pawos 5

ບາງບາສີ 101

Desa Adat:

1. Sahanan warga desa sane sampun marabian patut ngawit dadoskrama desa.

2. Satunggil krama manut karendahan kulawarganya patut keni sinalih tunggil ayah-ayah:

3. Sesenger ngawit tedun ngayah:

ha. marep ring krama desa sane ngawit saking pawiwahan, asasih saking puput makala-kala/byakalan.

na. marep ring krama desa sane mawit saking ngarangin, kasulurang manut pararem

១៧ ព្រមទុកជាមេត្តាសម្រាប់ការងារ/ធុប ដោយហេតុការណ៍បញ្ចប់សិទ្ធិស្រែចម្ការ

4. Krama Desa sane wenang nyada/lepas ayahan yan sampun kapastika, luire:

ហេតុអ្វីបានជាបញ្ចប់

ha. sungkan tahunan

ការបញ្ចប់សិទ្ធិស្រែចម្ការប្រចាំឆ្នាំរបស់ស្រែចម្ការនីមួយៗដែលបានបញ្ចប់រយៈពេល

na. yan sampun madrebe pangentos utawi panyledii, kasulurang manut pararem.

សម្រាប់សិទ្ធិស្រែចម្ការ ៤០ ឆ្នាំ

ca. risampun mayusa 60 warsa

១៧ ដំណើរការងារសម្រាប់ការងារប្រចាំឆ្នាំសម្រាប់ការងារស្រែចម្ការដែលបានបញ្ចប់សិទ្ធិស្រែចម្ការប្រចាំឆ្នាំរបស់ស្រែចម្ការនីមួយៗដែលបានបញ្ចប់រយៈពេល

5. Sang saking sewosan desa tedun makrama desa ring Desa Adat Samsaman patut keni batu-batu utawi pamogpog sane agengnyane kasulurang manut pararem.

៤៧ ក្រុមប្រឹក្សាភិបាលសម្រាប់ការងារស្រែចម្ការដែលបានបញ្ចប់សិទ្ធិស្រែចម្ការប្រចាំឆ្នាំរបស់ស្រែចម្ការនីមួយៗដែលបានបញ្ចប់រយៈពេល

6. Yening wenten krama saking sewasan desa sareng ngranjing makrama desa ring Desa Adat Samsaman patut kaduluran antuk ilikita (Surat keterangan sane jangkep)

ບາງສາມີ
Pawos 6

ບຸນສຸກສາສຸນຸຍາດທາງບໍ່ນາະ

wusan dados krama desa luire:

໙ ມສຸກສະ

1. Sangkaning:

ບາງສາ

ha. seda

ສາບໍ່ສຸກສຸນຸຍາດທາງບໍ່ນາະ
໙ ມສຸກສະ

na. Pinunas ngraga manawi magingsir linggih saking
wewengkon desa Adat Samsaman.

ສາສາວາດທາງບໍ່ນາະ
໙ ມສຸກສະ
ບາງສາບໍ່ສຸກສຸນຸຍາດທາງບໍ່ນາະ
໙ ມສຸກສະ

ca. Kanorayang, mlantaran piwal ring aig-awig miwah
pararem krama desa utawi tan satinut ring pituduh prajuru
sajeroning indik nyupat sikian minakadi nenten prasida
ngesehin prawerti;

ນາງສາບໍ່ສຸກສຸນຸຍາດທາງບໍ່ນາະ
໙ ມສຸກສະ

ra. Tata titine nitenin wusan dados krama desa inucap ring
ajeng kasulurang manut pararem.

໙ ມສຸກສຸນຸຍາດທາງບໍ່ນາະ
໙ ມສຸກສະ

2. Sang wusan dados krama desa tan polih pahpahan druwen desa/titi Banjar miwah tan polih pasayuban malih sajeroning ala ayu.

ບາງສາມີໂຕ

Pawos 7

ສາມາດສູງຍາກທາງບາງສາມີໂຕໂຕ້ສາມາດບໍ່ມາພາບຮຸນຮຸນຍາກ

Sahanan krama desa patut keni tetegenan utawi ayah-ayahan , luire:

ໜຶ່ງ ມາພາບສູງຍາກບາງສາມີໂຕໂຕ້ສາມາດບໍ່ມາພາບຮຸນຮຸນຍາກ
ຕາມບາງສາມີໂຕ

1. Ayah an ngarep mapiteges, paturunan miwah ayahan mamungkul saking krama ngarep.

ໜຶ່ງ ມາພາບສູງຍາກບາງສາມີໂຕ

2. Ayah an Balu, luire:

ມາພາບສູງຍາກບາງສາມີໂຕໂຕ້ສາມາດບໍ່ມາພາບຮຸນຮຸນຍາກ
ມາພາບສູງຍາກບາງສາມີໂຕ

ha. Balu remban, sane panaknyane kantun alit-alit, punika keni ayahan balu emban;

ສາມາດບໍ່ມາພາບຮຸນຮຸນຍາກບາງສາມີໂຕໂຕ້ສາມາດບໍ່ມາພາບຮຸນຮຸນຍາກ
ສາມາດບໍ່ມາພາບຮຸນຮຸນຍາກບາງສາມີໂຕ

na. Balu ngelintik keni ayah-ayahan manut balunnyane, yan lanang keni ayahan lanang, yan istri keni ayahan istri.

ໜຶ່ງ ມາພາບສູງຍາກບາງສາມີໂຕໂຕ້ສາມາດບໍ່ມາພາບຮຸນຮຸນຍາກ
ມາພາບສູງຍາກບາງສາມີໂຕໂຕ້ສາມາດບໍ່ມາພາບຮຸນຮຸນຍາກ

3. Ritatkala ngardi wewangunan kabuatan desa adat, kramane sejaba keni ayahan manut pawos 7, taler keni paturunan manut sekadi ring sor;

ມາພາບສູງຍາກບາງສາມີໂຕ

ha. Paturunan sama wibhaga

ສາມາດບໍ່ມາພາບຮຸນຮຸນຍາກບາງສາມີໂຕ

na. Dana punia manut kalascaryan sang medana punia.

၁။ နှစ်ပတ်တော်အားလုံး

4.Krama desa kadadosang;

ဟ။ မပူပန်ဘဲ နေထိုင်ခြင်း/မပျော်ရွှင်ခြင်း

ha. Mapuangkid utawi tan tedun ngayah/ parum

ဏ။ နိဂမ္မိတပညာရေး၊ နိဂမ္မိတပညာရေး၊ နိဂမ္မိတပညာရေး၊ နိဂမ္မိတပညာရေး၊ နိဂမ္မိတပညာရေး

1.Rikala mapawangunan, ngraabin, nangun yadnya, kaluwasan masenger dewasa;

ဉ။ နိဂမ္မိတပညာရေး၊ နိဂမ္မိတပညာရေး၊ နိဂမ္မိတပညာရေး၊ နိဂမ္မိတပညာရေး၊ နိဂမ္မိတပညာရေး

2. Keni dedauhan saking guru wisesa

ဉ။ နိဂမ္မိတပညာရေး၊ နိဂမ္မိတပညာရေး၊ နိဂမ္မိတပညာရေး၊ နိဂမ္မိတပညာရေး၊ နိဂမ္မိတပညာရေး

3.Kapialang luire: sungkan, matepetin, kalayusekaran. lan sekancan punika.

ဆ။ နိဂမ္မိတပညာရေး၊ နိဂမ္မိတပညာရေး၊ နိဂမ္မိတပညာရေး၊ နိဂမ္မိတပညာရေး၊ နိဂမ္မိတပညာရေး

na. Dados ngwakilang ring jadma tiosan, sane sampun menek daa/ truna.

ဆ။ နိဂမ္မိတပညာရေး၊ နိဂမ္မိတပညာရေး၊ နိဂမ္မိတပညာရေး၊ နိဂမ္မိတပညာရေး၊ နိဂမ္မိတပညာရေး

ca. dados mogpog uawi numbas ayahan, prade;

ဏ။ နိဂမ္မိတပညာရေး၊ နိဂမ္မိတပညာရေး၊ နိဂမ္မိတပညာရေး၊ နိဂမ္မိတပညာရေး၊ နိဂမ္မိတပညာရေး

1.Dados pegawai negeri utawi pegawai swasta;

ဉ။ နိဂမ္မိတပညာရေး၊ နိဂမ္မိတပညာရေး၊ နိဂမ္မိတပညာရေး၊ နိဂမ္မိတပညာရေး၊ နိဂမ္မိတပညာရေး

2.Magenah ring desa sewosan malantaran ngrereh pakaryan.

ဂ။ နိဂမ္မိတပညာရေး၊ နိဂမ္မိတပညာရေး၊ နိဂမ္မိတပညာရေး၊ နိဂမ္မိတပညာရေး၊ နိဂမ္မိတပညာရေး

ra. Dados nyeledii utawi nyuksukin krama ngarep yan sampun mayusa, 17 warsa.

1. Desa Adat Samsaman kaenter antuk Prajuru Desa adat, kamanggala antuk bendesa adat.

၅၅။ တေဉ်းတေဉ်းတေဉ်းတေဉ်းတေဉ်းတေဉ်းတေဉ်းတေဉ်းတေဉ်းတေဉ်းတေဉ်း
ဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံး

2. Banjar kaenter antuk prajuru banjar, kamanggala antuk kelihan banjar utawi kelihan adat.

၅၅။ ဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံး

3. Tempekan kaenter antuk kelihan tempekan.

၅၅။ ပုဂ္ဂိုလ်တို့အားပေးရန်အတွက်

4. Prajuru desa/banjar patut;

ဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံး

ha.mawit saking krama ngarep;

ဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံး
ဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံး
ဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံး
ဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံး
ဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံး

na. kaadegang prajuru desa adat malantaran antukpamilihan jeroning paruman krama desa, nyabran 5 warsa, sajawaning wenten pari indikan tios, tur sang sampun pupating panumaya, kengin kapilih malih apisan, manut pararem;

ဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံး
ဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံး
ဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံး

ca. Kaadegang prajuru banjar adat malantaran antuk pemilihan jeroning krama banjar, nyabran 3 warsa, sajawaning wenten parindik tios tur sang sampun puputing panumaya, kengin kapilih malih apisan.

ဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံးဟံး

ra. Maduluran atur piuning ring pura desa.

ບາງບາສົງໂຕ໌໌

Pawos 11

໑໑ ຕົ້ນຖູ່ສາມາດສາມາດຊ່ວຍກັນໄດ້

1. Bendesa adat karombo olih:

ບາບິຕາກຸດາບິສາສາບສິນຖູ່ສາມາດ

ha. Penyade, pinaka wakil bendesa adat;

ສາບິຕາກຸດາບິສາສາບສິນຖູ່ສາມາດ

na. Panyarikan, pinaka juru surat;

ສາບບິຕາກຸດາບິສາສາບສິນຖູ່ສາມາດ

ca. Patengen pinaka pangemong druwen desa;

ກາສາສິກສາຍສາສິນິບາສາສາບສິນຖູ່ສາມາດ

ສິບິກສາສິນິບາສາສາບສິນຖູ່ສາມາດ

ra. Kasinoman lan kelihan banjar pinaka juru gumencang saha ngenterang pajangkep ilen-ilen karya;

ສາບິສາສາບສິນິບາສາສາບສິນຖູ່ສາມາດ/ຕາສາສາ

ka. Pecalang desa adat pinaka petelik desa/ banjar.

໑໑ ສາສາສິກສາຍສາສິນິບາສາສາບສິນຖູ່ສາມາດ

ບາບິຕາກຸດາບິສາສາບສິນຖູ່ສາມາດ

2. Sajeroning ngenterang kasukertan kaniskala, Bendesa adat patut misinggihang sulinggih, pamangku kahyangan desa, kasulurang manut pararem.

໑໑ ບາບິຕາກຸດາບິສາສາບສິນຖູ່ສາມາດ

ບາບິຕາກຸດາບິສາສາບສິນຖູ່ສາມາດ

ບາບິຕາກຸດາບິສາສາບສິນຖູ່ສາມາດ

ບາບິຕາກຸດາບິສາສາບສິນຖູ່ສາມາດ

ដាវុត្តាភ្នំមហាភ្នំវិភិតវិភាក៏ក៏លំដាប់ឲ្យយាយទៅគេដាវុត្តា
ភ្នំមហាភ្នំមហាភ្នំវិភិតវិភាក៏ក៏លំដាប់ឲ្យយាយទៅគេដាវុត្តា
ភ្នំមហាភ្នំមហាភ្នំវិភិតវិភាក៏ក៏លំដាប់ឲ្យយាយទៅគេដាវុត្តា

da. Nuntun saha ngenterang warga desa nginggilang Sang Hyang Agama, kasucian kahyangan, kasucian palemahan, kasucian pawongan, miwah tata titine migunayang setra.

ទោយមសិវភ្នំមហាភ្នំវិភិតវិភាក៏ក៏លំដាប់ឲ្យយាយទៅគេដាវុត្តា

ta. Mawosin miwah niwakang pamutus marep ring wicara warga desa.

សាភ្នំមហាភ្នំវិភិតវិភាក៏ក៏លំដាប់ឲ្យយាយទៅគេដាវុត្តា

sa. ngwakilin desa/ banjar matemuang bebaos ring sapa sira ugi.

ហេតុមហាភ្នំវិភិតវិភាក៏ក៏លំដាប់ឲ្យយាយទៅគេដាវុត្តា
ភ្នំមហាភ្នំវិភិតវិភាក៏ក៏លំដាប់ឲ្យយាយទៅគេដាវុត្តា

wa. Lan sane sewosan sane wenten pakilitnya ring desa/banjar.

ឃ្លា ទោយមសិវភ្នំមហាភ្នំវិភិតវិភាក៏ក៏លំដាប់ឲ្យយាយទៅគេដាវុត្តា
ភ្នំមហាភ្នំវិភិតវិភាក៏ក៏លំដាប់ឲ្យយាយទៅគេដាវុត្តា
ភ្នំមហាភ្នំវិភិតវិភាក៏ក៏លំដាប់ឲ្យយាយទៅគេដាវុត្តា

2. Tata titine nglaksanayang swadharma inucap ring ajeng, tan maren patut satinut ring daging awig-awig, pararem, dresta, miwah pamutus paruman desa/ Banjar.

ឃ្លា ហេតុមហាភ្នំវិភិតវិភាក៏ក៏លំដាប់ឲ្យយាយទៅគេដាវុត្តា
ភ្នំមហាភ្នំវិភិតវិភាក៏ក៏លំដាប់ឲ្យយាយទៅគេដាវុត្តា

3. Panglaksanane ring ajeng patut kasiarang ring desa/ banjaar kapungkur ipun.

ឃ្លា ទោយមសិវភ្នំមហាភ្នំវិភិតវិភាក៏ក៏លំដាប់ឲ្យយាយទៅគេដាវុត្តា
ភ្នំមហាភ្នំវិភិតវិភាក៏ក៏លំដាប់ឲ្យយាយទៅគេដាវុត្តា

4. Sumakuta utawi sumanggup natak pamutus paruman desa/ banjar, ngeninin swadharman sowang-sowang prajuru.

ບາງສາມີໂຕ້ຕຽງ

Pawos 13

ບາງສາມີໂຕ້ຕຽງບາງສາມີໂຕ້ຕຽງບາງສາມີໂຕ້ຕຽງບາງສາມີໂຕ້ຕຽງ

Patiyas utawi olih-olihan prajuru desa, luire:

ບາງສາມີໂຕ້ຕຽງບາງສາມີໂຕ້ຕຽງບາງສາມີໂຕ້ຕຽງ

ha. luput reramon utawi peson-peson

ບາງສາມີໂຕ້ຕຽງບາງສາມີໂຕ້ຕຽງບາງສາມີໂຕ້ຕຽງ

na. Luput paturunan marep ring kabuatan desa/ Banjar;

ບາງສາມີໂຕ້ຕຽງບາງສາມີໂຕ້ຕຽງ

ca. Polih tanding tengah

ບາງສາມີໂຕ້ຕຽງບາງສາມີໂຕ້ຕຽງບາງສາມີໂຕ້ຕຽງ

ra. Polih pah pahan upon-upon pelaba tegal druwen desa;

ບາງສາມີໂຕ້ຕຽງບາງສາມີໂຕ້ຕຽງບາງສາມີໂຕ້ຕຽງ

ka. Patias sewosan minakadi pah-pahan batu-batu , manut pararem

ບາງສາມີໂຕ້ຕຽງ

Pawos 14

ບາງສາມີໂຕ້ຕຽງບາງສາມີໂຕ້ຕຽງບາງສາມີໂຕ້ຕຽງບາງສາມີໂຕ້ຕຽງ

1. Prajuru Desa, kapilih nyabran 5 warsa ngawit saking padiwasane kaadegang prajuru desa,

၅။ ပြေငြိမ်းစေရန်အတွက် ပြည်သူ့အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ပေးရန်
မိမိ၏

2. Prajuru desa sane swadarmannya sampun puputing sengker,
kengin kapilih malih apisan.

၆။ ပြည်သူ့အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ပေးရန်အတွက် ပြည်သူ့အဖွဲ့အစည်းများ
အားပေးဆောင်ရွက်ပေးရန်အတွက် ပြည်သူ့အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ပေးရန်

3. Parindikanne ngadegang prajuru desa saluire, kapastikayang
malarapan paruman krama desa tur kaingkupin antuk krama,
kasulurang manut pararem.

၇။ ပြည်သူ့အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ပေးရန်

4. Wusan dados prajuru desam sangkaning;
ဟုလျှောက်

ha. lina;

ကုသိုလ်ရေးအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ပေးရန်

na. Pinunas ngeraga malantaran jalaran sane pastika;

ဆေးကုသရေးအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ပေးရန်

ca. Swadharmannya sampun pupating sengker

ကုသိုလ်ရေးအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ပေးရန်အတွက် ပြည်သူ့အဖွဲ့အစည်းများ
ပူးပေါင်းဆောင်ရွက်ပေးရန်

ra. Kawusanang/ Kanorayang olih krama desa duaning iwang
pamargi utawi nilar sesana.

၈။ ကုသိုလ်ရေးအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ပေးရန်အတွက် ပြည်သူ့အဖွဲ့အစည်းများ
ပူးပေါင်းဆောင်ရွက်ပေးရန်

5. Ngentosin, ngwusanang utawi nganorayang prajuru desa patut
kamargiang sajeroning paruman krama desa tur kaingkupin antuk
krama desa.

ပဏ္ဍိတကြီး

Palet 3
ហិណ្ឌូសាសនា
Indik Kukul
ហុកសាស្ត្រ
Pawos 15

៧៧ ឃុំឃានគ្រូប្រឹក្សាឃុំឃានគ្រូប្រឹក្សាឃុំឃានគ្រូប្រឹក្សា

1. Dudonan kukul ring desa adat Samsaman luire;

ហាស្រុកកូល

ha. Kukul desa

នាស្រុកប្រាសាទ

na. Kukul banjar

សាស្រុកប្រឹក្សាសាស្រុក

ca. Kukul Sekaa-sekaa

រាស្រុកប្រាសាទ

ra. Kukul Padarman

គាស្រុកកូល

ka. Kukul Daha truna

៧៨ ឃុំឃានគ្រូប្រឹក្សាឃុំឃានគ្រូប្រឹក្សាឃុំឃានគ្រូប្រឹក្សាឃុំឃានគ្រូប្រឹក្សា
ហិណ្ឌូសាសនាប្រឹក្សាឃុំឃានគ្រូប្រឹក្សាឃុំឃានគ្រូប្រឹក្សា

2. Kukul desa/ banjar kamanggehang pinaka piranti utawi sarana tangeran maka wangsit ring wewengkon wewidangan desa/ banjar.

៧៩ ហិណ្ឌូសាសនាប្រឹក្សាឃុំឃានគ្រូប្រឹក្សាឃុំឃានគ្រូប្រឹក្សា
ហិណ្ឌូសាសនាប្រឹក្សាឃុំឃានគ្រូប្រឹក្សា

3. Tetepakan suaran kukul manut dresta tur anggah- ungguh tetepakan ipun kaunggahan jeroning pararem

ហុកសាស្ត្រ

ບາງຢາມີ 31
Palet 4
ບີນິລາມາຍາຣີ
Indik Paruman
ບາງບາມີ 17
Pawos 17

1. ທາງຊາກລາມາຍາຣີກຸ່ມທາງບາຍາຍາຣີບິກາະ

1. Dudonan paruman ring Desa adat Samsaman Luire;

ບາງບາຍາຣີກຸ່ມທາງບາຍາຣີບິກາະ ທາງບາຍາຣີກຸ່ມທາງບາຍາຣີບິກາະ
ສາມາດບິກາະທາງບາຍາຣີກຸ່ມທາງບາຍາຣີບິກາະ ທາງບາຍາຣີກຸ່ມທາງບາຍາຣີບິກາະ
ກໍ

ha. Paruman krama Desa kawentenang sanistannya apisan jeroning awarsa utawi manut kabuatan, sane karirihin antuk tetibak arah-arrah.

ສາມາດບິກາະທາງບາຍາຣີກຸ່ມທາງບາຍາຣີບິກາະ ທາງບາຍາຣີກຸ່ມທາງບາຍາຣີບິກາະ
ກຸ່ມທາງບາຍາຣີກຸ່ມທາງບາຍາຣີບິກາະ ທາງບາຍາຣີກຸ່ມທາງບາຍາຣີບິກາະ ກໍ

na. Paruman padgatakala, rehning wenten indik sane dahat mabuat sane pacang kabaosang, sane karihin antuk tetibak arah-arrah

ສາມາດບິກາະທາງບາຍາຣີກຸ່ມທາງບາຍາຣີບິກາະ ທາງບາຍາຣີກຸ່ມທາງບາຍາຣີບິກາະ
ທາງບາຍາຣີກຸ່ມທາງບາຍາຣີບິກາະ ທາງບາຍາຣີກຸ່ມທາງບາຍາຣີບິກາະ ກໍ

ca. Paruman Krama banjar kawentenang sanistannya 6 (enam) sasih apisan, manut pararem ring soawang-sowang banjar;

ກຸ່ມທາງບາຍາຣີກຸ່ມທາງບາຍາຣີບິກາະ ທາງບາຍາຣີກຸ່ມທາງບາຍາຣີບິກາະ ກໍ

ra. Paruman prajuru/ dulun desa, kawentenang manut kabuatan.

ສາມາດບິກາະທາງບາຍາຣີກຸ່ມທາງບາຍາຣີບິກາະ ທາງບາຍາຣີກຸ່ມທາງບາຍາຣີບິກາະ ກໍ

ka. Paruman sekaa-sekaa kawentenang manut kabuatan.

၅၅။ ပဲခဲတိပက္ခယၵုဇာ/တဖွဲာပၣ်းပၣ်းပၣ်းဒုစိဉ်ဒုဆာဆါး

2. Pamargi paruman desa/ banjar paput nganutin dudonan;
 ၅၆။ ပဲခဲတိပက္ခယၵုဇာတိဉ်ဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါး
 ဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါး
 ဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါး
 ဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါး
 ဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါး
 ဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါး
 ဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါး
 ဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါး
 ဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါး
 ဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါး
 ဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါး
 ဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါး
 ဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါး
 ဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါး

ha. Paruman wahu kengin kakawitin sesampunne katedunin antuk pinih kedik kalih pah tiga saking sang patut ngamiletin, kamanggala antuk tengeran suaran kulkul, mabusana adat bali, tan kalugra makta gegawan sakaluire, karihinin antuk ngarcana Bhagawan Panyarikan majalaran Widi Widhana lan cane.

၅၇။ ယၵုဇာတိဉ်ဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါး
 ပပူဗါး

na. Yan tan katedunan pinih kedik kalih pah tiga lintang kasulurang manut pararem;

၅၈။ ယၵုဇာတိဉ်ဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါး
 ဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါး
 ဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါး
 ဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါး
 ဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါး
 ဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါး
 ဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါး
 ဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါး
 ဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါး
 ဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါး
 ဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါး
 ဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါး
 ဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါးဒုစိဉ်ဒုဆာဆါး

ca. Maka pangawit, kalaksanayang panyacak pangesepep , karuntutin antuk nyacak dedosan, wahu kalanturang antuk parum; sasampun parumane puput, patut nyacak malih tur sane kasep, sang ninggal paruman miwah sane nosa, wenang katibakin danda, sane ageng alit ipun kasuluran manut pararem.

ບາງສາມີໂຕຮຸ້ນ
Pawos 18

ໜ້າ ສາມາດສືບທອດຄຳສັ່ງ ທີ່ກຳລັງມາ ທີ່ບໍ່ມີຄຳສັ່ງ ທີ່ບໍ່ມີຄຳສັ່ງ
ຖືກສັ່ງກຳລັງ ບໍ່ມີຄຳສັ່ງ ທີ່ບໍ່ມີຄຳສັ່ງ ທີ່ບໍ່ມີຄຳສັ່ງ

1. Sajeroning paruman krama desa, bendesa adat patut nyiarang pamargine ngenterang desa, pamekas ngenenin indik:

ບາງສາມີໂຕຮຸ້ນ ທີ່ບໍ່ມີຄຳສັ່ງ ທີ່ບໍ່ມີຄຳສັ່ງ ທີ່ບໍ່ມີຄຳສັ່ງ
ທາງສາມາດສືບທອດຄຳສັ່ງ ທີ່ບໍ່ມີຄຳສັ່ງ ທີ່ບໍ່ມີຄຳສັ່ງ

ha. Munjuk lungsurin gebogan pakraman saha ayah-ayahanyane minakadi sulur arthabrana druwen desa.

ສາມາດສືບທອດຄຳສັ່ງ ທີ່ບໍ່ມີຄຳສັ່ງ ທີ່ບໍ່ມີຄຳສັ່ງ ທີ່ບໍ່ມີຄຳສັ່ງ

na. Pangrencanan prajuru ngeninin usaha desane kapungkur.

ໜ້າ ບາງສາມີໂຕຮຸ້ນ ທີ່ບໍ່ມີຄຳສັ່ງ ທີ່ບໍ່ມີຄຳສັ່ງ ທີ່ບໍ່ມີຄຳສັ່ງ
ທີ່ບໍ່ມີຄຳສັ່ງ ທີ່ບໍ່ມີຄຳສັ່ງ ທີ່ບໍ່ມີຄຳສັ່ງ ທີ່ບໍ່ມີຄຳສັ່ງ

2. Pamutus Paruman Krama Desa sane sinanggeh Pararem, kamanggehang maka pamitegep panglaksanaan awig-awig.

ບາງສາມີໂຕຮຸ້ນ
Pawos 19

ໜ້າ ບາງສາມີໂຕຮຸ້ນ/ບາງສາມີໂຕຮຸ້ນ ທີ່ບໍ່ມີຄຳສັ່ງ ທີ່ບໍ່ມີຄຳສັ່ງ
ບາງສາມີໂຕຮຸ້ນ ທີ່ບໍ່ມີຄຳສັ່ງ ທີ່ບໍ່ມີຄຳສັ່ງ

1. Paruman prajuru/ dulun desa kawenangang wantah ngrincikang pangrencana marep ring usaha desane kapungkur.

ໜ້າ ບາງສາມີໂຕຮຸ້ນ ທີ່ບໍ່ມີຄຳສັ່ງ ທີ່ບໍ່ມີຄຳສັ່ງ ທີ່ບໍ່ມີຄຳສັ່ງ
ຖືກສັ່ງກຳລັງ ທີ່ບໍ່ມີຄຳສັ່ງ ທີ່ບໍ່ມີຄຳສັ່ງ ທີ່ບໍ່ມີຄຳສັ່ງ

2. Paruman prajuru desa tan kawenang ngamedalang tetegenan ring krama desa, saderenge kaingkupin antuk krama desa.

ꦥꦿꦩꦤ꧀ ꦥꦿꦗꦸꦫꦸ ꦢꦺꦱꦩꦠꦤ ꦏꦮꦺꦤꦁ ꦤꦒꦩꦺꦢꦭꦁ ꦠꦺꦒꦺꦤꦤ ꦿꦶꦁ ꦏꦿꦩꦩꦠ ꦢꦺꦱꦩꦠ ꦱꦢꦺꦫꦺꦁꦺ ꦏꦩꦶꦁꦏꦸꦥꦶꦤ ꦲꦤꦠꦸꦏ ꦏꦿꦩꦩꦠ ꦢꦺꦱꦩꦠ

3. Pamutus paruan prajuru/ dulun desa, kengin ngwetuang pasuara manut daging pituduh sang ngawa rat, utawi ngonekang pamutus sane pecak sampun dados pararem krama desa.

ꦥꦩꦸꦠꦸꦱ ꦥꦿꦩꦸꦤ ꦥꦿꦗꦸꦫꦸ/ ꦢꦸꦭꦸꦤ ꦢꦺꦱꦩꦠ ꦏꦺꦁꦶꦁ ꦤꦒꦺꦤꦠꦸꦁ ꦥꦱꦸꦫꦩꦤꦸꦠ ꦢꦒꦶꦁ ꦥꦶꦠꦸꦢꦸꦃ ꦱꦁ ꦤꦒꦮꦮ ꦿꦠ ꦲꦠꦮꦶ ꦤꦒꦺꦤꦏꦁ ꦥꦩꦸꦠꦸꦱ ꦱꦤꦺ ꦥꦺꦏ ꦱꦩꦥꦸꦤ ꦢꦢꦺꦱ ꦥꦿꦩꦩꦠ ꦢꦺꦱꦩꦠ

ꦏꦿꦩꦩꦠ ꦱꦁ ꦏꦩꦁꦒꦺꦁ ꦢꦢꦺꦱ ꦢꦿꦸꦺꦤ ꦢꦺꦱꦩꦠ ꦭꦸꦶꦺ;

1. Sane kamanggehang dados druwen desa Adat Samsaman luire;

ꦱꦤꦺ ꦏꦩꦁꦒꦺꦁ ꦢꦢꦺꦱ ꦢꦿꦸꦺꦤ ꦢꦺꦱꦩꦠ ꦭꦸꦶꦺ;

ha. Kahyangan Desa luire;

ꦏꦩꦩꦁꦒꦺꦁ ꦢꦢꦺꦱ ꦭꦸꦶꦺ;

1. Kahyangan tiga; pura Desa, Pura Puseh, Pura Dalem

ꦏꦩꦩꦁꦒꦺꦁ ꦢꦢꦺꦱ ꦭꦸꦶꦺ ꦥꦸꦫꦩꦠ ꦥꦸꦫꦩꦸꦱꦺ ꦥꦸꦫꦢꦺꦭꦺꦩ ꦠꦺꦩꦭꦸꦺꦤ ꦥꦩꦩꦠ ꦭꦸꦶꦺ ꦭꦸꦶꦺ

2. Kahyangan Druwen desa sewosan ring kahyangan tiga minakadi: tigang palebah pura pamaksan.

ꦏꦩꦩꦁꦒꦺꦁ ꦢꦢꦸꦺꦤ ꦢꦺꦱ ꦱꦺꦮꦱꦺꦤ ꦿꦶꦁ ꦏꦩꦩꦁꦒꦺꦁ ꦠꦶꦁ ꦩꦶꦤꦏꦩꦠ ꦠꦶꦁ ꦥꦩꦺꦨ ꦥꦸꦫꦩꦩꦠ ꦥꦩꦩꦠ ꦥꦩꦩꦠ ꦥꦩꦩꦠ ꦥꦩꦩꦠ

na. Bale Banjar, druwen soang-soang Banjar.

ꦱꦤꦺ ꦥꦺꦏ ꦱꦩꦥꦸꦤ ꦢꦢꦺꦱ ꦢꦿꦸꦺꦤ ꦱꦺꦴꦁ ꦱꦺꦴꦁ ꦢꦢꦸꦺꦤ ꦱꦺꦴꦁ ꦢꦢꦸꦺꦤ

ca. Setra : 0,60 Ha

ກາບພະທຸກາຍກຸບເອົາຕະຫຼອດພື້ນທີ່ ໑໐,໓໐໑ ຫົວໜີ້

ra. Palaba Pura, marupa tegal malinggah : 0,40 Ha

ທາງຕະຫຼອດພື້ນທີ່ ໑໐,໓໐໑ ຫົວໜີ້ ທາງຕະຫຼອດພື້ນທີ່ ໑໐,໓໐໑ ຫົວໜີ້ ທາງຕະຫຼອດພື້ນທີ່ ໑໐,໓໐໑ ຫົວໜີ້ ທາງຕະຫຼອດພື້ນທີ່ ໑໐,໓໐໑ ຫົວໜີ້

ka. Niasa lan Sasanti.

ທາງຕະຫຼອດພື້ນທີ່ ໑໐,໓໐໑ ຫົວໜີ້ ທາງຕະຫຼອດພື້ນທີ່ ໑໐,໓໐໑ ຫົວໜີ້ ທາງຕະຫຼອດພື້ນທີ່ ໑໐,໓໐໑ ຫົວໜີ້ ທາງຕະຫຼອດພື້ນທີ່ ໑໐,໓໐໑ ຫົວໜີ້

da. Lekita-lekita: pipil utawi sertifikat, awig-awig, pasuara miwah pararem.

ທາງຕະຫຼອດພື້ນທີ່ ໑໐,໓໐໑ ຫົວໜີ້ ທາງຕະຫຼອດພື້ນທີ່ ໑໐,໓໐໑ ຫົວໜີ້ ທາງຕະຫຼອດພື້ນທີ່ ໑໐,໓໐໑ ຫົວໜີ້ ທາງຕະຫຼອດພື້ນທີ່ ໑໐,໓໐໑ ຫົວໜີ້

ta. Lelanguan, minakadi tetabuhan lan ilen-ilen druwen desa, luire;

ທາງຕະຫຼອດພື້ນທີ່ ໑໐,໓໐໑ ຫົວໜີ້

1. Gong druen Banjar Samsaman Kelod.

ທາງຕະຫຼອດພື້ນທີ່ ໑໐,໓໐໑ ຫົວໜີ້

2. Ilen-ilen wali ring pura; rejang, pendet

ທາງຕະຫຼອດພື້ນທີ່ ໑໐,໓໐໑ ຫົວໜີ້

3. Palawatan Ida Bhatara, marupa : Rangka.

ທາງຕະຫຼອດພື້ນທີ່ ໑໐,໓໐໑ ຫົວໜີ້

2. Olih-olih Desa adat Samsaman mawit saking:

ທາງຕະຫຼອດພື້ນທີ່ ໑໐,໓໐໑ ຫົວໜີ້

ha. Druwen Desa;

គាបហ្យាងគន្លាតនិគ្រមាហតា
na; Paturunan saking krama desa;

គាបហិសននិញ្ចវិហតា
ca. Paica saking guru Wisesa;

រាហតប្បត្រាសន្យាសន្យាហតហ្យាង
ra. Dana Punia tiosan sane patut;

គាបហុហតនិវេហិហហហ
ka. Pah-pahan saking LPD

គាតិសហហិហវិស្សន្តរាហហហ
da. Kecape ring ajeng kasulurang manut pararem.

២១ សត្រីគាហ្យាងគ្រមាហតា ក៏ក្នុងសហគមន៍ហ្យាង ឃុំឃ្លាត
ក្រុងហ្យាងគ្រមាហតាហ្យាងគ្រមាហតាហ្យាងគ្រមាហតា
ក្រុងហ្យាងគ្រមាហតាហ្យាងគ្រមាហតាហ្យាងគ្រមាហតា

3. Sanangken paruman krama desa, Bendesa adat patut nyiarang munjuk lungsur upon-upon laba pura lan sapangunggalannya sane sinanggeh druwen desa.

២១ ហ្យាងគ្រមាហតាហ្យាងគ្រមាហតាហ្យាងគ្រមាហតា
ហ្យាងគ្រមាហតាហ្យាងគ្រមាហតាហ្យាងគ្រមាហតា
ហ្យាងគ្រមាហតាហ្យាងគ្រមាហតាហ្យាងគ្រមាហតា

4. Upon-upon palaba pura lan sapanunggalannya kaanggen prabea piodalan miwah wewangunan ring pura, taler prabea tiosan marep ring kabuatan desa adat.

៣១ សត្រីគាហ្យាងគ្រមាហតាហ្យាងគ្រមាហតាហ្យាងគ្រមាហតា

5. Sakaluring druwen desa patut wenten lekitanya sane pastika.

១១ ហ្យាងគ្រមាហតាហ្យាងគ្រមាហតាហ្យាងគ្រមាហតា
ហ្យាងគ្រមាហតាហ្យាងគ្រមាហតាហ្យាងគ្រមាហតា

6. Tan kalugra ngadol utawi ngesahang druwen Desa yan tan kacumponin antuk krama desa sami.

បញ្ជី ១៤១

Palet 6

ស្ករតាមបមិហិកិហិ

Sukerta Pamitegep

តាបិកា

Kaping 1

តារាហិកិហិ បញ្ជី ១៤១

Karang, Tegal, lan Carik

បុបាសិកា

Pawos 21

ក្រុមបុបាសិកា តារាហិកិហិ បញ្ជី ១៤១
បញ្ជី ១៤១ បញ្ជី ១៤១ បញ្ជី ១៤១ បញ្ជី ១៤១
បញ្ជី ១៤១ បញ្ជី ១៤១ បញ្ជី ១៤១ បញ្ជី ១៤១
បញ្ជី ១៤១ បញ្ជី ១៤១ បញ្ជី ១៤១ បញ្ជី ១៤១

1. Krama Desa sane ngamong karang desa utawi karang pumahan ngraga, patut ngwatesin karangnya sowang-sawang antuk pagehan/turus utawi tembok, mangda pakantenannya asri.

ក្រុមបុបាសិកា តារាហិកិហិ បញ្ជី ១៤១
តារាហិកិហិ បញ្ជី ១៤១ បញ្ជី ១៤១ បញ្ជី ១៤១
បញ្ជី ១៤១ បញ្ជី ១៤១ បញ្ជី ១៤១ បញ្ជី ១៤១
បញ្ជី ១៤១

2. Watese sane mawasta gegaleng kaluan inggian karang pumahan miwah gegaleng kateben wantah tegal carik, tur kakaryanin olih sang negen wates inucap.

ក្រុមបុបាសិកា តារាហិកិហិ បញ្ជី ១៤១
តារាហិកិហិ បញ្ជី ១៤១ បញ្ជី ១៤១ បញ្ជី ១៤១
បញ្ជី ១៤១ បញ្ជី ១៤១ បញ្ជី ១៤១ បញ្ជី ១៤១
បញ្ជី ១៤១ បញ្ជី ១៤១ បញ្ជី ១៤១ បញ្ជី ១៤១

3. Prade Karasayang pagehan / turus inucap nglikadin, yan pada arsa panyanding, watese kengin anggen pinget utawi prachina pal saking agrarian, sakewanten kasaksi antuk prajuru desa/banjar.

၁၂။ ပြာဒဲးကလေးသွင်ပင် / တွင် ငါတို့ရွာသားသား ဝိသေသ ကလေး
ကလေးပါ။

၁၃။ Prade wenten karang kabebeng, mangda kautsahayang wenten pamesuannya sane pastika.

၁၄။

ပဝောသိဒ္ဓိ
Pawos 22

၁၅။ မိကျွန်းတို့ရွာသား / ကလေးကလေး

1. Sinalih tunggih krama desa / krama banjar, nenten kalugra;
ဟဟ ကလေးကလေး ဝိသေသ ကလေး ကလေးဟဟ ကလေး ဝိသေသ
ကလေး / မိကျွန်းတို့ရွာသား ကလေးကလေး

ha. Ngalah-alah margi, karang desa, tegal ayahan desa, tegal/ carik krama lian lan sakancan punika.

၁၆။ ကလေးကလေး ဝိသေသ ကလေး ကလေးဟဟ ကလေး ဝိသေသ
ကလေး မိကျွန်းတို့ရွာသား

na. Ngalah-alah tegak kahyangan, setra lan sekancan tegak sane sinanggeh suci (druwen krama lan druwen desa)

၁၇။ ပြာဒဲးကလေးသွင်ပင် မိကျွန်းတို့ရွာသား
မိကျွန်းတို့ရွာသား ဝိသေသ ကလေး ကလေးဟဟ ကလေး ဝိသေသ
ကလေး မိကျွန်းတို့ရွာသား ကလေးကလေး ဝိသေသ
ကလေး မိကျွန်းတို့ရွာသား

3. Prade wenten mamurug kecape ring ajeng, sang mamurug patut ngewaliang tanah inucap, tur sang ngalah-alah tegak suci, tiosan ring ngwaliang tanah tegak suci inucap, taler patut karuntutin antuk dewa danda miwah artha danda, sane kasulurang manut pararem.

ភាសាខ្មែរ
Kaping 2
ប៊ែបហុយាតតា
Pepayonan
ហុយាតតាខ្មែរ
Pawos 23

ក្រុម ១ ព្រះបិតាប្រធានគ្រប់គ្រងការងារនៃមន្ទីរពេទ្យប្រចាំខេត្តកំពង់ចាម
និងក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យប្រចាំខេត្តកំពង់ចាម
ក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យប្រចាំខេត្តកំពង់ចាម

1. Ngawit nandur papayonan minakadi tanem tuwuh, patut adepa agung (2.5 m) ngajeroang saking wates; papayonan minakadi tanem tuwuh sane jantos ngliwat wates, wenang kasepatgantungin.

ក្រុម ២ ប៊ែបហុយាតតាខ្មែរក្រុងភ្នំពេញនិងមន្ទីរពេទ្យប្រចាំខេត្តកំពង់ចាម
និងមន្ទីរពេទ្យប្រចាំខេត្តកំពង់ចាម
និងមន្ទីរពេទ្យប្រចាំខេត្តកំពង់ចាម
និងមន្ទីរពេទ្យប្រចាំខេត្តកំពង់ចាម

2. Pepayonan sane ngungkulin mawastu mayanin kapisaga, sang nruwenang papayonan inucap patut kawara tur kairing mapiguman antuk sang rumasa katetehan, bilih-bilih sang nruwenang, arsa ngrebah utawi notor wit pepayonan punika.

22. ປຸກທາກສະຍາສູນທາງຕັ້ງຮູ້ຮູ້ທຽບທາງບໍ່ທຽບຄຳ ສິ່ງຍາມສາ
 ທີ່ເກີດໂຕເອົາສະຍາສູນທາງຕັ້ງຮູ້ຮູ້ທຽບທາງບໍ່ທຽບຄຳ ສິ່ງຍາມສາ
 ຮູ້ທຽບທາງບໍ່ທຽບທາງບໍ່ທຽບທາງບໍ່ທຽບທາງບໍ່ທຽບທາງບໍ່ທຽບ
 ທາງບໍ່ທຽບທາງບໍ່ທຽບທາງບໍ່ທຽບທາງບໍ່ທຽບທາງບໍ່ທຽບ
 ສິ່ງຍາມສາ ທີ່ເກີດໂຕເອົາສະຍາສູນທາງຕັ້ງຮູ້ຮູ້ທຽບທາງບໍ່ທຽບ
 ຄຳ ສິ່ງຍາມສາ ທີ່ເກີດໂຕເອົາສະຍາສູນທາງຕັ້ງຮູ້ຮູ້ທຽບທາງບໍ່ທຽບ
 ທາງບໍ່ທຽບທາງບໍ່ທຽບທາງບໍ່ທຽບທາງບໍ່ທຽບທາງບໍ່ທຽບ
 ທາງບໍ່ທຽບທາງບໍ່ທຽບທາງບໍ່ທຽບທາງບໍ່ທຽບທາງບໍ່ທຽບ

3. Pradene sampun kawara taler tan wenten utsahan sang
 nruwenang, sang rumasa katetehan wenang masadok ring prajuru,
 tur risampune kaparitasas kandugi wenten kalugrahan prajuru,
 wahu wit papayonane punika kengin karebah sakewanten panukun
 patin wit papayonan punika patut katahur olih sang rumasa
 katetehan lan sang sane nruwenang pepayonan sane netehin, manut
 panglokikan sang nepasin, tur wit pepayonne sne arebah punika
 kasukserahang ring sang nruwenang.

3. ສິ່ງຍາມສາ ທີ່ເກີດໂຕເອົາສະຍາສູນທາງຕັ້ງຮູ້ຮູ້ທຽບທາງບໍ່ທຽບ
 ທາງບໍ່ທຽບທາງບໍ່ທຽບທາງບໍ່ທຽບທາງບໍ່ທຽບທາງບໍ່ທຽບ

4. Sang Patut keni pamidanda panyangaskar saha prabea manut
 prarem marep ring wewangunan sang karubuhan, luire:

ທາງບໍ່ທຽບທາງບໍ່ທຽບທາງບໍ່ທຽບທາງບໍ່ທຽບທາງບໍ່ທຽບ
 ທາງບໍ່ທຽບທາງບໍ່ທຽບທາງບໍ່ທຽບທາງບໍ່ທຽບທາງບໍ່ທຽບ

ha. Sang nruwenang wit pepayonan sane sinanggeh mayanin,
 pradene pungkut tur ngrubuhin wewangunan krama tiosn.

ທາງບໍ່ທຽບທາງບໍ່ທຽບທາງບໍ່ທຽບທາງບໍ່ທຽບທາງບໍ່ທຽບ
 ທາງບໍ່ທຽບທາງບໍ່ທຽບທາງບໍ່ທຽບທາງບໍ່ທຽບທາງບໍ່ທຽບ

na. Sang notor, monggol utawi ngrebah taru tur ngrubuhin
 wewangunan krama tiosn

១៧ គ្រូមកុទាតាបទ្បត្រឹមក្រឹហិកាប្បត្រិត្រិម្បុរុរុស្រុកកេហិកុត្រុតេរុកហា
 ស្រីត្រុត្រុស្រុកិស្រុកតាបស្រុតិក្រុហិហិស្រុកមហិកេស្រុតេហិស្រុកស្រុតេហិ
 ហ្វូហិ

5. Krama Desa patut ngamanggehang kawredian tanem tuwuh sane ngawinang desane asri tur lestari sane kawastanin Bhuta Hita sane matesges kalestarian lingkungan hidup.

៤៧ សិកេហិកុត្រុត្រឹមស្រុកតាបស្រុតិក្រុហិហិស្រុកមហិកេស្រុតេហិស្រុកស្រុតេហិ
 ហ្វូហិស្រុកតាបស្រុតិក្រុហិហិស្រុកមហិកេស្រុតេហិស្រុកស្រុតេហិ

6. Sinalih tunggil krama desa ane pacang ngrebah papayonan minakadi tanem tuwuh sane ngawinang desane asri tur lestari patut masadok ring prajuru.

ភាសិក្រុត្រុត្រឹម
 Kaping 3
 ប៊ែកេកេកេ
 Wewangunan
 ហេហេសិក្រុត្រុត្រឹម
 Pawos 24

៧៧ កេកេកេកេកេកេកេកេកេកេកេកេកេកេកេ

1. Nyabran Ngwangun, sowang-sowang krama patut;
 ហេហេស្រុកតាបស្រុតិក្រុហិហិស្រុកមហិកេស្រុតេហិស្រុកស្រុតេហិ
 ភាសិក្រុត្រុត្រឹម

ha. Masadok ring rajuru, pamekas marep ring wewangunan sane mapanyaitan minakadi menengin wates.

កេកេកេកេកេកេកេកេកេកេកេកេកេកេកេ
 កេកេកេកេកេកេកេកេកេកេកេកេកេកេកេ

na. Ngange Asta Bhumi Utawi Gegulak Asta Kosala, sanistannya manut ring patitise niskala.

សម័យពេញវិញ្ញាណៗ

ca. Megalen keluan

២១ ប្រាង្គបរិបត្តនស្រុកឯកស្រុកពិសេសណា ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា
 ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា
 ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា
 ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា
 ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា
 ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា

2. Prade wewangunane jantos nyayubin ka pisaga, bilih-bilih temboke ring telenging watese, risamppune kawarsa tur kairing mapiguman taler tan wenten utsahan sang nruwenang, kaangkat kasadokang ring prajuru; sesampunne kaparitatas tur wenten lelugrahan prajuru, sang nruwenang wenang keni danda manut pararem, tur tembok inucap patut kagubar olih sang nruwenang, sanistannya mangda kakaryanang abangan.

២២ ក្រាមស្រុកឯកស្រុកពិសេសណា ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា
 ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា

3. Tiosan sekadi sane manggeh ring ajeng sasulurang manut pararem

តារាង ៣
 Kaping 4
 ប្រាង្គពេញវិញ្ញាណៗ
 Wewalungan
 ប្រាង្គពេញវិញ្ញាណៗ
 Pawos 25

២៣ សហគ្រាសស្រុកឯកស្រុកពិសេសណា ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា
 ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា ពិសេសណា

ក្នុងការងារសង្កេតសង្កេតវាហូរទៅទិសបញ្ជូនស្រូវមាត់ស្រូវសាលា ក៏ដូចជាស្រូវ
 ក្រៅស្រូវក្នុងក្រុមហ៊ុនស្រូវសាលា។

1. Sahanan warga desa sane miara wewalungan; bawi, banteng lan sekancan punika, mangda sayaga nitenin minakadi negul, nglogor wewalungannya mangda nenten ngrusak karang utawi pabianan krama tiosan, bilih-bilih jantos ngranjing ngletehin kahyangan.

២១ ប្រកាសសិទ្ធិស្រូវសាលាស្រូវសាលាស្រូវសាលាស្រូវសាលាស្រូវសាលាស្រូវសាលាស្រូវសាលា
 ក្នុងការងារសង្កេតសង្កេតវាហូរទៅទិសបញ្ជូនស្រូវមាត់ស្រូវសាលា ក៏ដូចជាស្រូវ
 ក្រៅស្រូវក្នុងក្រុមហ៊ុនស្រូវសាលា។ ក្នុងការងារសង្កេតសង្កេតវាហូរទៅទិសបញ្ជូនស្រូវ
 មាត់ស្រូវសាលាស្រូវសាលាស្រូវសាលាស្រូវសាលាស្រូវសាលាស្រូវសាលាស្រូវសាលា
 ក្នុងការងារសង្កេតសង្កេតវាហូរទៅទិសបញ្ជូនស្រូវមាត់ស្រូវសាលា ក៏ដូចជាស្រូវ
 ក្រៅស្រូវក្នុងក្រុមហ៊ុនស្រូវសាលា។ ក្នុងការងារសង្កេតសង្កេតវាហូរទៅទិសបញ្ជូនស្រូវ
 មាត់ស្រូវសាលាស្រូវសាលាស្រូវសាលាស្រូវសាលាស្រូវសាលាស្រូវសាលាស្រូវសាលា
 ក្នុងការងារសង្កេតសង្កេតវាហូរទៅទិសបញ្ជូនស្រូវមាត់ស្រូវសាលា ក៏ដូចជាស្រូវ
 ក្រៅស្រូវក្នុងក្រុមហ៊ុនស្រូវសាលា។

2. Prade wenten wewalungan nglumbar utawi ngeleb tur ngrusak karang utawi pabianan krama tiosan, risampune kawara malih ngrusak karang utawi pabianan krama seosan, wewalungan inucap kengin kataban tur sang nruwenang wenang katibakin danda ngwaliang panungkun wit tetanduransane karusak, saha nahur panebas pepiaran tetaban, manut panglokikan prajuru desa/banjar.

២១ ប្រកាសសិទ្ធិស្រូវសាលាស្រូវសាលាស្រូវសាលាស្រូវសាលាស្រូវសាលាស្រូវសាលា
 ក្នុងការងារសង្កេតសង្កេតវាហូរទៅទិសបញ្ជូនស្រូវមាត់ស្រូវសាលា ក៏ដូចជាស្រូវ
 ក្រៅស្រូវក្នុងក្រុមហ៊ុនស្រូវសាលា។ ក្នុងការងារសង្កេតសង្កេតវាហូរទៅទិសបញ្ជូនស្រូវ
 មាត់ស្រូវសាលាស្រូវសាលាស្រូវសាលាស្រូវសាលាស្រូវសាលាស្រូវសាលាស្រូវសាលា
 ក្នុងការងារសង្កេតសង្កេតវាហូរទៅទិសបញ្ជូនស្រូវមាត់ស្រូវសាលា ក៏ដូចជាស្រូវ
 ក្រៅស្រូវក្នុងក្រុមហ៊ុនស្រូវសាលា។ ក្នុងការងារសង្កេតសង្កេតវាហូរទៅទិសបញ្ជូនស្រូវ
 មាត់ស្រូវសាលាស្រូវសាលាស្រូវសាលាស្រូវសាលាស្រូវសាលាស្រូវសាលាស្រូវសាលា
 ក្នុងការងារសង្កេតសង្កេតវាហូរទៅទិសបញ្ជូនស្រូវមាត់ស្រូវសាលា ក៏ដូចជាស្រូវ
 ក្រៅស្រូវក្នុងក្រុមហ៊ុនស្រូវសាលា។

3. Prade Wenten Wewalungan nglumbar, ngranjing jantos ngletehin genah suci, minakadi kahyangan, pamrajan lan sekancan punika, risampun kaparitas antuk prajuru, sang nruwenang wewalungan inucap wenang keni dewa danda lan arta danda, agung alit ipun manut kecap sastra agama, sane kapikukuhin antuk krama desa/ banjar.

၁၂။ ဣဒါ သစ္စာ ဝိတံ တိ ဣဒါ သစ္စာ ဝိတံ ဣဒါ သစ္စာ ဝိတံ ဣဒါ သစ္စာ ဝိတံ ဣဒါ သစ္စာ ဝိတံ ဣဒါ သစ္စာ ဝိတံ
 ၂။ ဣဒါ သစ္စာ ဝိတံ တိ ဣဒါ သစ္စာ ဝိတံ ဣဒါ သစ္စာ ဝိတံ ဣဒါ သစ္စာ ဝိတံ ဣဒါ သစ္စာ ဝိတံ ဣဒါ သစ္စာ ဝိတံ
 ဣဒါ သစ္စာ ဝိတံ

4. Krama Desa patut ngerayanin wewalungan miwah sarwa prani, tan kapatut mademang paksi, nuba ulam, lan sekancan punika, pinaka sinalih tunggil utsahan krama desa ngardi Bhuta Hita.

၁၂။ သိဒ္ဓါ သစ္စာ ဝိတံ တိ သိဒ္ဓါ သစ္စာ ဝိတံ သိဒ္ဓါ သစ္စာ ဝိတံ သိဒ္ဓါ သစ္စာ ဝိတံ သိဒ္ဓါ သစ္စာ ဝိတံ သိဒ္ဓါ သစ္စာ ဝိတံ

5. Sang mamurug kecape ring ajeng, wenang keni danda manut pararem.

၁၂။ သိဒ္ဓါ သစ္စာ ဝိတံ

Kaping 5
 သယံ

Bhaya
 ဗဟုဒါ ဝိပဿနာ
 Pawos 26

၁၂။ ဣဒါ သစ္စာ ဝိတံ တိ ဣဒါ သစ္စာ ဝိတံ ဣဒါ သစ္စာ ဝိတံ ဣဒါ သစ္စာ ဝိတံ ဣဒါ သစ္စာ ဝိတံ ဣဒါ သစ္စာ ဝိတံ
 ဣဒါ သစ္စာ ဝိတံ

1. Bacakan bhaya luire: jiwabhaya, arthabhaya, toyabhaya, lindubhaya, genibhaya, sane ketahipun kawastanin pancabhaya.

၁၂။ သိဒ္ဓါ သစ္စာ ဝိတံ တိ သိဒ္ဓါ သစ္စာ ဝိတံ သိဒ္ဓါ သစ္စာ ဝိတံ သိဒ္ဓါ သစ္စာ ဝိတံ သိဒ္ဓါ သစ္စာ ဝိတံ သိဒ္ဓါ သစ္စာ ဝိတံ
 သိဒ္ဓါ သစ္စာ ဝိတံ သိဒ္ဓါ သစ္စာ ဝိတံ သိဒ္ဓါ သစ္စာ ဝိတံ သိဒ္ဓါ သစ္စာ ဝိတံ သိဒ္ဓါ သစ္စာ ဝိတံ သိဒ္ဓါ သစ္စာ ဝိတံ

2. Sinalih tunggil krama sane manggihin prasihna pastika wentene sahanan pancabhaya, patut digelis nepak kulkul tengeran kapancabhayan tur digelis masadok ring prajuru.

ក្រុម គ្រូបង្ហាញកិច្ចការក្នុងគ្រូបង្ហាញក្រុមបង្ហាញក្រុមបង្ហាញក្រុមបង្ហាញក្រុម
បង្ហាញក្រុមបង្ហាញក្រុមបង្ហាញក្រុមបង្ហាញក្រុមបង្ហាញក្រុមបង្ហាញក្រុម

1. Krama desa ring sawewengkon desa Adat Samsaman patut sareng nyanggra karya suka-dukan sowang-sowang krama banjar.

ក្រុម តើតើការងារក្រុមគ្រូបង្ហាញក្រុមបង្ហាញក្រុមបង្ហាញក្រុមបង្ហាញក្រុម

2. Tetibak penyanggrane inucap ring ajeng kasulurang manut pararem.

ក្រុម ក្រុមបង្ហាញក្រុមបង្ហាញក្រុមបង្ហាញក្រុមបង្ហាញក្រុមបង្ហាញក្រុម
ហើយក្រុមបង្ហាញក្រុមបង្ហាញក្រុមបង្ហាញក្រុមបង្ហាញក្រុម

3. Sowang-sowang krama banjar sane pacang nangun karya suka duka sane mabuat, mangda masadok ring prajuru Desa/ banjar.

សង្ខេបស្បថ

CATURTHAS SARGAH

ប័ណ្ណក្រុមគ្រូបង្ហាញក្រុមបង្ហាញក្រុមបង្ហាញក្រុម

PARHYANGAN LAN TATA KASUKERTA TATA AGAMA

បក្សហ៊ុន

Palet 1

ហិរ្រិក្រុមបង្ហាញក្រុម

Indik Dewa Yadnya

បក្សហ៊ុន

Pawos 29

ក្រុម គ្រូបង្ហាញក្រុមបង្ហាញក្រុមបង្ហាញក្រុមបង្ហាញក្រុមបង្ហាញក្រុមបង្ហាញក្រុម

1. kahyangan-kahyangan panyiwian krama desa adat Samsaman, luire;

ហើយគ្រូបង្ហាញក្រុមបង្ហាញក្រុមបង្ហាញក្រុមបង្ហាញក្រុមបង្ហាញក្រុម

3. Pamargin Pangacine ring sowang-sowang kahyangan inucap ring ajeng, manut kecap sastra agama, saha kalaksanayang kanista, madhyama, utama, manut kawentenan krama sane kaingkupin jeroning pararem.

ບາບາສົງຄູ່

Pawos 30

ທຸ ກິ່ງສາບໍ່ຮຸກຮ້າຍບຸກຄົນສູງສູງທີ່ບໍ່ມີສິດທິປະຕິບັດ
ສິນເກົ່າ

1. Ring Sowang-sowang pura inucap ring ajeng, patut kaadegang pamangku, premas Sрати.

ທຸ ບິດທຸກໆຄົນທີ່ບໍ່ມີສິດທິປະຕິບັດບຸກຄົນສູງສູງທີ່ບໍ່ມີສິດທິປະຕິບັດ
ສາສະ

2. Pidabdabe ngadegang pamangku, premas lan serati druwen des, nganutn dudonan:

ບາ ບຸກຄົນທີ່ບໍ່ມີສິດທິປະຕິບັດບຸກຄົນສູງສູງທີ່ບໍ່ມີສິດທິປະຕິບັດ

ha. Ngwilang saking turunan utawi ngwaris

ສາ ບາບຸກຄົນທີ່ບໍ່ມີສິດທິປະຕິບັດບຸກຄົນສູງສູງທີ່ບໍ່ມີສິດທິປະຕິບັດ
ທຸກໆຄົນເກົ່າ

na. Malantaran Nyanjn utawi nuhur ring pura sane karerehang pamanku, premas lan serati.

ສາ ບາບຸກຄົນທີ່ບໍ່ມີສິດທິປະຕິບັດບຸກຄົນສູງສູງທີ່ບໍ່ມີສິດທິປະຕິບັດ

ca. Malantaran kapilih antuk krama Desa

ທຸ ພິເສດທີ່ບໍ່ມີສິດທິປະຕິບັດບຸກຄົນສູງສູງທີ່ບໍ່ມີສິດທິປະຕິບັດ

3. Sang tan wenang kaadegang dados pamangku, premas lan serati, luire:

ບາ ພິເສດທີ່ບໍ່ມີສິດທິປະຕິບັດບຸກຄົນສູງສູງທີ່ບໍ່ມີສິດທິປະຕິບັດ

6. Pamangku patut ngamanggehang sesana miwah agem-ageman pamangku.

ហុហាសិក្ខត្រា
Pawos 31

ត្រា ដូងមនិបមត្តប្រិយៈ

1. Swadharmaning pamangku, luire:

ហាហុត្រាវិហ្យបសរាហ្យាធាបត្រិសាហ្យាត្រាហ្យាហុត្រា

ha. Ngenterang upacara piodalan ring kahyangan druwen desa;

តាហ្យាធាសិក្ខត្រាហ្យាហុត្រាហ្យាហុត្រាហ្យាហុត្រាហ្យាហុត្រា
ហាហុត្រាហ្យាហុត្រាហ្យាហុត្រាហ្យាហុត្រាហ្យាហុត្រា
ហ្យាហុត្រាហ្យាហុត្រាហ្យាហុត្រាហ្យាហុត្រាហ្យាហុត្រា

na. Prade sinalih tunggil pamangku kahyangan panyiwian desa kapialang utawi cuntaka, kengin kangkat sinalih tunggil pamangku kahyangaan panyiwian desa, utawi nuhur sang sulinggih, katitenin antuk prajuru;

សាហុត្រាហ្យាហុត្រាហ្យាហុត្រាហ្យាហុត្រាហ្យាហុត្រា
ហាហុត្រាហ្យាហុត្រាហ្យាហុត្រាហ្យាហុត្រាហ្យាហុត្រា

ca. Yan pamangku kalayusekaran, wenang anglepas swadharma, kasuluran manut pararem.

ហាហុត្រាហ្យាហុត្រាហ្យាហុត្រាហ្យាហុត្រាហ្យាហុត្រា
ហ្យាហុត្រាហ្យាហុត្រាហ្យាហុត្រាហ្យាហុត្រាហ្យាហុត្រា
សាហុត្រាហ្យាហុត្រាហ្យាហុត្រាហ្យាហុត្រាហ្យាហុត្រា

ra. Yan pamangku sampun tigang rahina ngayah ring pura sane kaempon, kancit wenten kulawargannya kalayusekaran,

បុរាណវិទ្យា
Pawos 37

ក្រា ដំណើរការនិម្មិតប្រយោគ ដំណើរការនិម្មិតប្រយោគ ដំណើរការនិម្មិតប្រយោគ
និម្មិតប្រយោគ ដំណើរការនិម្មិតប្រយោគ ដំណើរការនិម្មិតប្រយោគ
និម្មិតប្រយោគ ដំណើរការនិម្មិតប្រយោគ ដំណើរការនិម្មិតប្រយោគ

1. Sajeroning muput yadnya, sang sulinggih ledang ngutamayang muput yadnya ring wewengkon desa Adat Samsaman, sesampun puput, wahu muput yadnya ring wewengkon desa tiosan utawi kadura desa.

ក្រា ដំណើរការនិម្មិតប្រយោគ ដំណើរការនិម្មិតប្រយោគ ដំណើរការនិម្មិតប្រយោគ
និម្មិតប្រយោគ ដំណើរការនិម្មិតប្រយោគ ដំណើរការនិម្មិតប្រយោគ
និម្មិតប្រយោគ ដំណើរការនិម្មិតប្រយោគ ដំណើរការនិម្មិតប្រយោគ

2. Krama desane sami, patut sareng ngawas lan nitenin katuntun antuk prajuru, mangda sahanan yadnya sane kalaksanayang ring panyiwian krama desa, kapuput olih sulinggih lan pinandita, manut kawenangannya sowang-sowang.

បុរាណវិទ្យា
Palet 3
ហិណ្ឌូនិម្មិតប្រយោគ
Indik Pitra yadnya
បុរាណវិទ្យា
Pawos 38

ក្រា ដំណើរការនិម្មិតប្រយោគ ដំណើរការនិម្មិតប្រយោគ ដំណើរការនិម្មិតប្រយោគ
និម្មិតប្រយោគ ដំណើរការនិម្មិតប្រយោគ ដំណើរការនិម្មិតប្រយោគ

ប។ ហេតុនៃស្រីក្រីក្រដំបូងៗគ្នាគឺសេសស្រីហេតុតំបឹស្រីត្រូវបាន
 នាំទៅក្នុងបណ្តា/ក្នុងបណ្តាបណ្តាស្រីហេតុតំបឹស្រីត្រូវបាន
 គ្រោះដំក្រីក្រដំបូងៗ

wa. Anak Istri sane ngembasang lantaran lokika sanggraha kandugi nenten katiwakin upakara/ upacara pabyakaonan miqH widi widana, sane cuntaka:

ក។ សាហាត្រូវដំបូងៗ

1. Sang sane ngembasang putra

ក។ ប្រុសៗគ្រោះដំបូងៗ

2. Putrane sane kaembasang.

ហ។ មី

la. Mamitra ngalang, sane cuntaka: sang sane nglaksanayang mamitra ngalang punika.

ម។ មេ

ma. Sad atatayi, sane cuntaka: sang nglaksanayang sad atatayi punika.

ប។ ដំបូងៗគ្រោះដំបូងៗ

8. Sang tan keneng cuntaka luire:

ហ។ ដំបូងៗ

ha. Sang Sulinggih

គ។ មេ
 ហិរិហិ

na. Pamangku kahyangan druwen desa rikala piodalan tur sampun ngayah tigang rahina ring pura sane kaempon.

បុរាណវិទ្យា
Pawos 41

ក្រឹត្យ បទពិភពលោក បទពិភពលោក បទពិភពលោក បទពិភពលោក បទពិភពលោក បទពិភពលោក
បទពិភពលោក

1. Pamargin atiwa-tiwa utawi pangabenan kalaksanayang mapagamel kecap sastra agama miwah dresta.

ក្រឹត្យ បទពិភពលោក បទពិភពលោក បទពិភពលោក បទពិភពលោក បទពិភពលោក បទពិភពលោក

2. Peputusan pengabenan, kasulurang manut pararem soawang sowang banjar.

ក្រឹត្យ បទពិភពលោក បទពិភពលោក បទពិភពលោក បទពិភពលោក បទពិភពលោក បទពិភពលោក

3. Pangingunne ring krama banjar kasulurang manut pararem banjar.

បុរាណវិទ្យា
Palet 4
ហិណ្ឌូនិយាយ
Indik Manusa Yadnya
បុរាណវិទ្យា
Pawos 42

ក្រឹត្យ បទពិភពលោក បទពិភពលោក បទពិភពលោក បទពិភពលោក បទពិភពលោក បទពិភពលោក
បទពិភពលោក បទពិភពលោក បទពិភពលោក បទពិភពលោក បទពិភពលោក បទពិភពលោក
បទពិភពលោក

1.Krama desa minakadi krama banjar, patut sareng nyanggra miwah nitenin yan wenten sinalih tunggil krama ngelaksanayang manusa yadnya sane mabuat.

បញ្ជីទី១១
 Palet 5
 ហិរញ្ញវត្ថុសម្រាប់
 Indik Bhuta Yadnya
 បញ្ជីទី៣៣
 Pawos 43

៣ ។ រដ្ឋាភិបាលសម្រាប់សម្រេចបានក្នុងកិច្ចពិភាក្សាជាមួយប្រឹក្សាភិបាល
 រដ្ឋាភិបាលសម្រាប់សម្រេចបាន។

1. Desa Adat Samsaman patut nyanggra Pamargin Bhuta Yadnya marep ring kabuatan Desa Adat Samsaman;

៣ ។ បំណងនៃការពិភាក្សាជាមួយប្រឹក្សាភិបាលសម្រាប់សម្រេចបាននូវ
 ផែនការសម្រាប់ការងារសម្រាប់សម្រេចបាននូវការងារសម្រាប់សម្រេចបាន។

2. Pidabdab Pmargin Bhuta Yadnya inucap ring ajeng mapagamel ring kecap sastra agama, kaanutang ring dresta sane kapikukuh antuk pararem;

៣ ។ ស្របតាមការពិភាក្សាជាមួយប្រឹក្សាភិបាលសម្រាប់សម្រេចបាននូវ
 កិច្ចពិភាក្សាជាមួយប្រឹក្សាភិបាលសម្រាប់សម្រេចបាននូវការងារសម្រាប់សម្រេចបាន។

3. Krama Desa minakadi krama banjar patut sareng nyanggra sinalih tunggih krama sane ngalaksanayang bhuta yadnya antuk mabuat;

៣ ។ សំបុត្រសម្រាប់ការងារសម្រាប់សម្រេចបាននូវការងារសម្រាប់សម្រេចបាន។

4. Sang pacang nglaksanayang bhuta yadnya sane mabuat mangda masadok ring prajuru.

ບາບາສີ 331
Pawos 44

໙໑ ນາຍາດຽມປີຢັບປິດກຳລັງເກືອບກໍາໄລິກສາດີສາກຳ
ສິຣີບາບາສີກຳລັງເກືອບກໍາໄລິກສາດີສາກຳ

1. Bhuta yadnya marep ring kabupaten desa adat minakadi carun sasih miwah sane lianan, mapagamel sastra agama miwah prekempa.

໙໒ ນີກຳລັງເກືອບກໍາໄລິກສາດີສາກຳ
ອາບາບາສີ

2. Indik pamargin palelastian utawi makiis, kasulurang manut pararem.

໙໓ ນີກຳລັງເກືອບກໍາໄລິກສາດີສາກຳ
ບັບາສີກຳລັງເກືອບກໍາໄລິກສາດີສາກຳ
ບັບາສີກຳລັງເກືອບກໍາໄລິກສາດີສາກຳ
ບັບາສີກຳລັງເກືອບກໍາໄລິກສາດີສາກຳ

3. Nangken warsa rikalaning tilem sasih kasanga, patut kalaksanayang tawur kesanga, kalanturang antuk pangrupukan, pinaka cihna nyanggra pangrawuh Naa Saka Warsa (Tahun Baru saka) ring pananggal apisan sasih kadasa sane mawasta Nyepi.

໙໔ ນີກຳລັງເກືອບກໍາໄລິກສາດີສາກຳ
ນີກຳລັງເກືອບກໍາໄລິກສາດີສາກຳ

4. Rikalaning nyepi, soang -soang krama desa patut ngamargiang catur brata panyepian, inggih punika:

໙໕ ນີກຳລັງເກືອບກໍາໄລິກສາດີສາກຳ
ນີກຳລັງເກືອບກໍາໄລິກສາດີສາກຳ

ha. Amati Geni : tan kengin maapi-api

໙໖ ນີກຳລັງເກືອບກໍາໄລິກສາດີສາກຳ
ນີກຳລັງເກືອບກໍາໄລິກສາດີສາກຳ

na. amati karya : Tan kengin nyambut karya
សាមាមហិក្ខេបក្សនិវេទន៍កិច្ចាហារុត្ថិហារុត្ថិហារុត្ថិហារុត្ថិ
ស្មារាហ្មារុត្ថិហារុត្ថិហារុត្ថិហារុត្ថិហារុត្ថិ

ca, amat lelanguan : Ta kengin maoneng-onengan,
ngwijilang suara ghora, nabuh gegambelan lan
sekancannya.

ហាមាមហិក្ខេបក្សនិវេទន៍កិច្ចាហារុត្ថិហារុត្ថិហារុត្ថិ

ra. Amati lelungan : Tan kengin malelungayan mrika
mriki.

១១ សាមាមហិក្ខេបក្សនិវេទន៍កិច្ចាហារុត្ថិហារុត្ថិហារុត្ថិហារុត្ថិ
ហារុត្ថិហារុត្ថិ

5. Caatur brata panyepian punika kamargian saking
semeng jantos benjangne ngedas rahina.

៤១ មហាមហិក្ខេបក្សនិវេទន៍កិច្ចាហារុត្ថិហារុត្ថិហារុត្ថិហារុត្ថិ
ហារុត្ថិហារុត្ថិហារុត្ថិហារុត្ថិហារុត្ថិហារុត្ថិហារុត្ថិ
ហារុត្ថិហារុត្ថិហារុត្ថិហារុត្ថិ

6. Mangda pamargin catur brata panyepian punika trepti,
patut kalitikin olih tetelik desa sane kawastanin pacalang
desa, tur sang mamurug patut katiwakin pamidanda.

៧១ ហារុត្ថិហារុត្ថិហារុត្ថិហារុត្ថិហារុត្ថិហារុត្ថិហារុត្ថិហារុត្ថិ
ហារុត្ថិហារុត្ថិហារុត្ថិហារុត្ថិហារុត្ថិហារុត្ថិហារុត្ថិ
ហារុត្ថិ

7. Benjangne ring pananggal ping kalih sasih kadasa,
kawastanin ngembak geni, sowang-sowang krama patut
saling ngaksamayang ane kawastanin dharma santi.

បញ្ជីសម្លៀកបំពាក់
 PANCAMAS SARGAH
 សូត្រិទេវត្តទេវតាបុត្រាភិក្ខុ
 SUKERTAN TATA PAWONGAN
 បញ្ជីទី១៧
 Palet 1
 ហិរ្តិណិវិបហានិ
 Indik Pawiwahan
 បុត្រាសិវ១៣១
 Pawos 45

៧ គ្រូបុត្រាគិណិវិបហានិ គ្រូបុត្រាបុត្រាបុត្រាបុត្រាបុត្រាបុត្រាបុត្រាបុត្រាបុត្រាបុត្រា
 បុត្រាបុត្រាបុត្រាបុត្រាបុត្រាបុត្រាបុត្រាបុត្រាបុត្រាបុត្រា

1. Lrama desa minakadi krama banjar, patut sareng nyanggra miwah nitenin sinalih tunggil krama sane ngelaksanayang pawiwahan.

៧ បុត្រាគិណិវិបហានិ បុត្រាបុត្រា

2. Pamargin pawiwahan luire:

ហិរ្តិណិវិបហានិ

ha. Malantaran pepadikan.

គិណិវិបហានិ គិណិវិបហានិ គិណិវិបហានិ គិណិវិបហានិ គិណិវិបហានិ

na. Malantaran ngerorod utawi marangkat (ngrangkat)

គិណិវិបហានិ គិណិវិបហានិ គិណិវិបហានិ គិណិវិបហានិ គិណិវិបហានិ

ca. Malantaran nyentana utawi nyeburin.

៧ បុត្រាគិណិវិបហានិ បុត្រាបុត្រា

2. Pidabdab pacang mawiwaha patut:

ហិរ្តិណិវិបហានិ គិណិវិបហានិ

ha. Sampun munggah daha truna.

តាសញ្ជតិបដហាំស/ចេត្តបតោង។

na. Sangkaning pada arsa llan tan kapaksa.

សាមទ្បង្គីសប្បដឃោយចេត្តប្បចេតេនេតេសាស្រាត្រាសាស្រ្តា

ca. Manut ecap sastra agaa, tan gamia gmana lan sekancannya.

វាសភ្នក្របមិបហាត្រាតិវិគីភិប្បតិក្រាមតាសាស្រ្តាវិសាសនាសាស្រ្តា
ចេត្តប្បចេតេនេតេសាស្រ្តាសាស្រ្តាសាស្រ្តា

ra. Yan prade pawiwahan punika sinalih tunggil matiosan agama, patut kadulurin antuk sudi widani.

៣១ ហិវតិវិគីភិប្បតិក្រាមតាសាស្រ្តាវិសាសនាសាស្រ្តាវិសាសនាសាស្រ្តា
ចេត្តប្បចេតេនេតេសាស្រ្តាវិសាសនាសាស្រ្តាវិសាសនាសាស្រ្តា
ចេត្តប្បចេតេនេតេសាស្រ្តាវិសាសនាសាស្រ្តា

4. Indik pawiwahan, Desa adat Samsaman ngamanggehang Undang-Undang Nomor 1 Tahun 1974, miwah peraturan Pemerintah Nomor 9 Tahun 1974Indik pawiwahan.

១១ ចេត្តប្បចេតេនេតេសាស្រ្តាវិសាសនាសាស្រ្តាវិសាសនាសាស្រ្តា
ចេត្តប្បចេតេនេតេសាស្រ្តាវិសាសនាសាស្រ្តា

5. Tata Cara nglaksanayang Mapagamel ring kecap sastra agama , kaanutang ring dresta desa sane kapikukuh jeroning pararem.

៤១ អិវតិវិគីភិប្បតិក្រាមតាសាស្រ្តាវិសាសនាសាស្រ្តាវិសាសនាសាស្រ្តា
ចេត្តប្បចេតេនេតេសាស្រ្តាវិសាសនាសាស្រ្តា

6. Sinalih Tunggil Krama sane pacang nglaksanayang pawiwahan, mangda masadok ring prajuru.

បញ្ចេញ ១២១
 Palet 2
 ហិរញ្ញវិស័យ
 Indik Nyapihan
 ហេតុអ្វី ១៣៤
 Pawos 46

៧១ ប្រុសៗ ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម
 ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម
 ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម

1. Prajuru desa minakadi prajuru banjar, wenang sareng mawosin miwah nitenin yan wenten sinalih tunggil krama sane mapikarsa pacang palas marabi, gumanti nenten kadurusn dados nyapihan

៧១ យុវជន ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម
 ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម

2. Yan krama inucap kukuh ring pikarsannya, desa adat minakadi banjar adat, nenten sumakuta ring pamarginnya.

៧១ ភ្នំ ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម
 ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម
 ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម

3. Sederenge Pastika polih pamutus saking sang ngawewenang minakadi sang rumawos(Pengadilan Negeri) krama inucap manggeh keni tetegenan krama sekadi nguni;

៣១ ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម

4. Tiosan tan manggeh ring ajeng, kasulurang manut pararem.

បក្សទី១២
 Palet 3
 ហិរ្ទិនិវាសិន្ត្រា
 Indik Sentana
 ហុហាសិវ១៣
 Pawos 47

៧១ ប្រជុំរាជានិវាសិន្ត្រា ប្រជុំរាជានិវាសិន្ត្រា ប្រជុំរាជានិវាសិន្ត្រា
 ប្រជុំរាជានិវាសិន្ត្រា ប្រជុំរាជានិវាសិន្ត្រា

1. Prajuru desa minakadi banjar wenang sareng mawosin miwah nitenin yan wenten sinalih tunggil krama sane ngindikang sentana.

៧២ ហិរ្ទិនិវាសិន្ត្រា ហិរ្ទិនិវាសិន្ត្រា ហិរ្ទិនិវាសិន្ត្រា ហិរ្ទិនិវាសិន្ត្រា
 ហិរ្ទិនិវាសិន្ត្រា ហិរ្ទិនិវាសិន្ត្រា ហិរ្ទិនិវាសិន្ត្រា ហិរ្ទិនិវាសិន្ត្រា
 ហិរ្ទិនិវាសិន្ត្រា ហិរ្ទិនិវាសិន្ត្រា ហិរ្ទិនិវាសិន្ត្រា ហិរ្ទិនិវាសិន្ត្រា

2. Indik sentana, Desa Adat Samsaman ngamanggehang uger-uger jagat minakadi kawicaksanaan sang mraga guru wisesa, kaanutang ring dresta Desa, sane kapikukuh antuk pararem.

៧៣ ហិរ្ទិនិវាសិន្ត្រា ហិរ្ទិនិវាសិន្ត្រា ហិរ្ទិនិវាសិន្ត្រា ហិរ្ទិនិវាសិន្ត្រា

3. Sang Pacang ngrajegang sentana, mangda masadok ring prajuru.

បញ្ចេញ ១៣១
 Palet 4
 ហិរ្និស្សាវិសាគី
 Indik Warisan
 បុរាណ ១៣៥
 Pawos 48

ក្រុមប្រឹក្សាភិបាលសង្កាត់ប្រាសាទបាវន្ត្រីស្រុកស្រីសោយស្រី
 ក្រុមប្រឹក្សាភិបាលសង្កាត់ប្រាសាទបាវន្ត្រីស្រុកស្រីសោយស្រី

1. Prajuru desa minakadi prajuru banjar wenang sareng mwsosin miwah nitenin yan wenten sinalih tunggil krama sane ngindikang warisan.

ក្រុមប្រឹក្សាភិបាលសង្កាត់ប្រាសាទបាវន្ត្រីស្រុកស្រីសោយស្រី
 ក្រុមប្រឹក្សាភិបាលសង្កាត់ប្រាសាទបាវន្ត្រីស្រុកស្រីសោយស្រី
 ក្រុមប្រឹក្សាភិបាលសង្កាត់ប្រាសាទបាវន្ត្រីស្រុកស្រីសោយស្រី

2. Indik warisan, Desa Adat Samsaman ngamanggehang uger-uger jagat minakadi kawicaksanaan sang mraga guru wisesa, kaanutang ring dresta desa, sane kapikukuh antuk pararem.

ក្រុមប្រឹក្សាភិបាលសង្កាត់ប្រាសាទបាវន្ត្រីស្រុកស្រីសោយស្រី

4. Sang pacang ngindikang warisan mangda masadok ring prajuru.

សស្តស្ស័រព័រ
 SASTHAS SARGAH
 បិសារាសគាមិដាត្តរ

WICARA LAN PAMIDANDA

បក្សហិរ័រ

Palet 1

ហិរ័ន្តិសារ

Indik Wicara

ហុសាសិរ័រ

Pawos 49

ក្រ ១ សុភវិរ័ស័រហុសាសិរ័ន្តិសារវិរ័ស័រក្រាវុត្តាហាដាស្ស័រយុសាសិរ័ហិរ័រ
 បុរិសាសិរ័រហុសាសិរ័ន្តិសារវិរ័ស័រក្រាវុត្តាហុសាសិរ័ន្តិសារវិរ័ស័រក្រាវុត្តា

1. Sane wenang mawosin wicara ring wewengkon Desa Adat Samsaman, inggih punika prajuru desa maka miwah dulun desa sane kawastanin Kerta Desa.

ក្រ ១ បុរិសាសិរ័រហុសាសិរ័ន្តិសារវិរ័ស័រក្រាវុត្តាហុសាសិរ័ន្តិសារវិរ័ស័រក្រាវុត្តា
 ហុសាសិរ័រ

2. Prade Sang Mawicara tan cumpu ring pamutus Kerta Desa, kengin nunasang ring sang rumawos.

ក្រ ១ សហាសិរ័ន្តិសារសុភវិរ័ស័រហុសាសិរ័ន្តិសារវិរ័ស័រក្រាវុត្តាហុសាសិរ័ន្តិសារវិរ័ស័រក្រាវុត្តា
 រុក្ខសិរ័ន្តិសារវិរ័ស័រហុសាសិរ័ន្តិសារវិរ័ស័រក្រាវុត្តាហុសាសិរ័ន្តិសារវិរ័ស័រក្រាវុត្តា
 ហិរ័ន្តិសារវិរ័ស័រហុសាសិរ័ន្តិសារវិរ័ស័រក្រាវុត្តាហុសាសិរ័ន្តិសារវិរ័ស័រក្រាវុត្តា

3. Sahanan wicara sane mawit saking kacorahan sakaluire sane sinanggeh nungkasin daging awig-awig, pasuara miwah pararem desa/ banjar, patut digelis kabawosin oleh prajuru nenten nyantos masadok malih.

ហុហាសិវ្យា
Pawos 52

ក្រ ប្រាសាទសិវ្យាសាស្ត្រប្រាសាទសិវ្យាសាស្ត្រប្រាសាទសិវ្យាសាស្ត្រ
សិវ្យាសាស្ត្រប្រាសាទសិវ្យាសាស្ត្រប្រាសាទសិវ្យាសាស្ត្រ

1. Prade sang pacang karampag mialangin pamargin rerampagan inucap, mawastu sampun tan nganutin linging awig-awig, krama inucap wenang kaorayang

ក្រ ប្រាសាទសិវ្យាសាស្ត្រប្រាសាទសិវ្យាសាស្ត្រប្រាសាទសិវ្យាសាស្ត្រ
សិវ្យាសាស្ត្រប្រាសាទសិវ្យាសាស្ត្រប្រាសាទសិវ្យាសាស្ត្រ
សិវ្យាសាស្ត្រប្រាសាទសិវ្យាសាស្ត្រប្រាសាទសិវ្យាសាស្ត្រ
សិវ្យាសាស្ត្រប្រាសាទសិវ្យាសាស្ត្រប្រាសាទសិវ្យាសាស្ត្រ

2. Yan krama inucap manggeh piwal, yadastun sajeroning makudang-kudang paruman sampun kawehin patinget sakewanten manggeh piwal, tan wenten pamargi sewos sajawaning krama inucap kawusanang makrama desa/ banjar

ក្រ ប្រាសាទសិវ្យាសាស្ត្រប្រាសាទសិវ្យាសាស្ត្រប្រាសាទសិវ្យាសាស្ត្រ
សិវ្យាសាស្ត្រប្រាសាទសិវ្យាសាស្ត្រប្រាសាទសិវ្យាសាស្ត្រ
សិវ្យាសាស្ត្រប្រាសាទសិវ្យាសាស្ត្រប្រាសាទសិវ្យាសាស្ត្រ

3. Rerampagan inucap ring ajeng kabaos buntas, risampun sang keni rerampagan punika:

ហា ប្រាសាទសិវ្យាសាស្ត្រប្រាសាទសិវ្យាសាស្ត្រប្រាសាទសិវ្យាសាស្ត្រ

ha. Nunas Geng Rena sinampura ring ajeng krama desa/Banjar.

ហា ប្រាសាទសិវ្យាសាស្ត្រប្រាសាទសិវ្យាសាស្ត្រប្រាសាទសិវ្យាសាស្ត្រ
សិវ្យាសាស្ត្រប្រាសាទសិវ្យាសាស្ត្រប្រាសាទសិវ្យាសាស្ត្រ

na. nahur pengangan panguwak pasubaya sadaweg pacang karampag, kadulurin antuk prayascita.

សប្តមស្សវត្សរ៍
SAPTAMAS SARGAH
 ក្បួនបុរាណប្រាសាទ
NGUWAH-UWUHIN AWIG-AWIG
 បទប្បញ្ញត្តិ
 Pawos 53

ក្បួន ក្បួនបុរាណប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ
 ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ

1. Nguwah-uwahin awig-awig desa puniki wantah kengin kalaksanayang antuk paruman krama desa.
 ក្បួន ប្រាសាទ ក្បួនបុរាណប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ
 ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ
2. Pakarsane nguwah-uwuhin puniki, mangda mawit saking pakarsan krama desa, yadiastun kamedalang antuk sinalih tunggil prajuru, utawi sinarengan.

បទប្បញ្ញត្តិ
 Pawos 54

ក្បួន សកលវិញ្ញាបនបត្រ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ
 ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ

1. Sakaluring indik sane sampun kamargiang sedereng awig-awig puniki kasurat, mangda kaanutang ring sadaging awig-awig puniki.

ຫຼື ທາງ ທີ່ ບໍ່ ຕ້ອງ ຈຳ ກັດ ທາງ ທີ່ ບໍ່ ຕ້ອງ ຈຳ ກັດ ທາງ ທີ່ ບໍ່ ຕ້ອງ ຈຳ ກັດ
 ທາງ ທີ່ ບໍ່ ຕ້ອງ ຈຳ ກັດ ທາງ ທີ່ ບໍ່ ຕ້ອງ ຈຳ ກັດ ທາງ ທີ່ ບໍ່ ຕ້ອງ ຈຳ ກັດ
 ທາງ ທີ່ ບໍ່ ຕ້ອງ ຈຳ ກັດ ທາງ ທີ່ ບໍ່ ຕ້ອງ ຈຳ ກັດ ທາງ ທີ່ ບໍ່ ຕ້ອງ ຈຳ ກັດ
 ທາງ ທີ່ ບໍ່ ຕ້ອງ ຈຳ ກັດ ທາງ ທີ່ ບໍ່ ຕ້ອງ ຈຳ ກັດ ທາງ ທີ່ ບໍ່ ຕ້ອງ ຈຳ ກັດ
 ທາງ ທີ່ ບໍ່ ຕ້ອງ ຈຳ ກັດ ທາງ ທີ່ ບໍ່ ຕ້ອງ ຈຳ ກັດ ທາງ ທີ່ ບໍ່ ຕ້ອງ ຈຳ ກັດ

2. Awig-awig puniki kalinggatanganin olih bendesa adat kasarengin kelihan-kelihan banjar adat, kasaksinin olih para kelihan-kelihan banjar dinas miwah kepala desa Samsaman, kawikanin miwah kapikukuhin olih sang ngawewenang manut kawenangannya sowang-sowang, tur kapikukuh olih Murdhaning pamikukuh: Bupati Tabanan.

ຫຼື ທາງ ທີ່ ບໍ່ ຕ້ອງ ຈຳ ກັດ ທາງ ທີ່ ບໍ່ ຕ້ອງ ຈຳ ກັດ ທາງ ທີ່ ບໍ່ ຕ້ອງ ຈຳ ກັດ

3. Luir Sang Nglinggatanganin:

ທາງ ທີ່ ບໍ່ ຕ້ອງ ຈຳ ກັດ ທາງ ທີ່ ບໍ່ ຕ້ອງ ຈຳ ກັດ ທາງ ທີ່ ບໍ່ ຕ້ອງ ຈຳ ກັດ

ha. Kapratama: Prajuru Desa Adat Samsaman

ທາງ ທີ່ ບໍ່ ຕ້ອງ ຈຳ ກັດ ທາງ ທີ່ ບໍ່ ຕ້ອງ ຈຳ ກັດ ທາງ ທີ່ ບໍ່ ຕ້ອງ ຈຳ ກັດ

na. Kaping kalih prajuru desa Dinas maka saksi;

ທາງ ທີ່ ບໍ່ ຕ້ອງ ຈຳ ກັດ ທາງ ທີ່ ບໍ່ ຕ້ອງ ຈຳ ກັດ ທາງ ທີ່ ບໍ່ ຕ້ອງ ຈຳ ກັດ

ca. Kaping tiga olih sang sane ngawikanin

ທາງ ທີ່ ບໍ່ ຕ້ອງ ຈຳ ກັດ ທາງ ທີ່ ບໍ່ ຕ້ອງ ຈຳ ກັດ ທາງ ທີ່ ບໍ່ ຕ້ອງ ຈຳ ກັດ

ra. Kaping pat olih sang Murdaning pamikukuh

ល។ កំភ្លឺតាតាសិវ្យមហិព័សិះទេពាហ្មបូនិសិសាពេត្តហត្ថប្រដិសិវ។

7. Bintang Kakalih, mateges : Jagate puniki kalandha antuk
Rwabhinada.

ប។ សសន្ទិះធីមយុយាវតិសារាហិ។ មហិព័សិះសន្តិកាវិក្យបដិស្សនិវេត្តហ
ប្រមនិ។ ស្សនិវេត្តហហពមមិបុស្សនិវេត្តហបុហពវិបិបិក្ខាវត្ត
ពេសេសាម្យមនិ។ ហត្ថវិបហ្មហិហិបពញាត្តត្ថិម។

8. Sasanti : Dharma Dumaraning Sarat, mateges : Sajeroning
ngupadi Sukertan Tata Pakraman, Sukertan Tata Agama miwah
Sukertan Tata Pawongan ring wewengkon Desa Adat Samsaman,
tan mari patut matiti pangancan antuk dharma.

ສາທາລິນຊຸມສາມາດພິກັດພິກັດ

Kaalihaksarayang olih:

ບໍາເກດທາງສາທາລິນຊຸມ

I Made Buda Antara

ບໍາເກດທາງສາທາລິນຊຸມ

Penyuluh Bahasa Bali

ສາທາລິນຊຸມສາມາດພິກັດພິກັດ

Dinas Pendidikan Provinsi Bali

໑໘໐໗໖

2019